

အပိတပိတါ
AWIG-AWIG
၇၃၁၀၁၀၁၀၁၀၁၀၁၀၁
DESA ADAT KIKIAN



၇၃၁၀၁၀၁၀၁၀၁၀၁
DESA PUPUAN SAWAH
၁၀၁၀၁၀၁၀၁၀၁၀၁၀၁
KECAMATAN SELEMADEG
၁၀၁၀၁၀၁၀၁၀၁၀၁၀၁
KABUPATEN TABANAN
၁၀၁၀၁၀၁၀၁၀၁၀၁
WARSA 2022

ឯកវិញ្ញាណប័ណ្ណ
DAGING BUKU AWIG-AWIG

	គោរព
	Kaca
ឯកវិញ្ញាណប័ណ្ណ.....	១៣១
MURDHA CITTA.....	1
ប្រមាណប្រាំបី	ហោរាភិបតិយភាពភិបតិយភាពប្រមាណប្រាំបី
PRATHAMAS SARGAH	ARAN, WEWIDANGAN, TIPE MIWAH STATUS
	ក្រុមគ្រួសារ
	១២១
	DESA ADAT.....
	3
ឯកវិញ្ញាណប្រាំបី	ប្រមាណប្រាំបីប្រាំបី.....
	១៤១
DWITIYAS SARGAH	PAMIKUKUH MIWAH PETITIS.....
	6
ឯកវិញ្ញាណប្រាំបី	ឯកវិញ្ញាណប្រាំបី.....
	១៧
TRITIYAS SARGAH	AWIG-AWIG DESA ADAT.....
	7
ឯកវិញ្ញាណប្រាំបី	ស្រុកស្រុកស្រុកស្រុក.....
	១៥១
CATURTHAS SARGAH	SUKRETA TATA PARAHYANGAN.....
	8
	ប្រមាណប្រាំបីប្រាំបី.....
	១៥១
	Palet 1 Indik Pura.....
	8
	ប្រមាណប្រាំបីប្រាំបី.....
	១៥១
	Palet 2 Indik Ngwangun Pura miwah Tempat Suci Tiosan... 9
	ប្រមាណប្រាំបីប្រាំបី.....
	១៥១
	Palet 3 Indik Upacara..... 9

បក្ខសម្រាប់	សូត្រាទោទោទោបក្ខសម្រាប់.....	១៣១
PANCAMAS SARGAH	SUKRETA TATA PAWONGAN	25
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៣១
	Palet 1 Indik Swadharma miwah Swadikara Desa Adat..	25
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៣១
	Palet 2 Indik Tata Pemerintahan Desa Adat...	28
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៣១
	Palet 3 Indik Lembaga Pengambil Keputusan...	36
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៣១
	Palet 4 Indik Lembaga Adat.....	41
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៣១
	Palet 5 Indik Kulawarga.....	49
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៣១
	Palet 6 Indik Warga Desa Adat.....	59
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៣១
	Palet 7 Indik Swadharma Miwah Swadikara Krama Desa Adat..	63
បក្ខសម្រាប់	សូត្រាទោទោទោបក្ខសម្រាប់.....	១៤១
SASTHAS SARGAH	SUKRETA TATA PALEMAHAN.....	66
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៤១
	Palet 1 Indik Tanah Miwah Karang Tegal lan Carik....	66
	បក្ខសម្រាប់ ១ ហិក្ខិកិស្រុកធម៌បុរាណិកា.....	១៤១
	Palet 2 Indik Pepayonan, Wewalungan, Wewangunan ...	67

សប្តមស្សវ័ត្ស

SAPTAMAS SARGAH

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ

PADRUWEN, UTSAHA MIWAH PENGANGGARAN

រុក្ខតាមនាទី..... 1 ល្អ

DESA ADAT..... 72

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ..... 1 ល្អ

Palet 1 Indik Padruwen Desa Adat..... 72

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ..... 1 ល្អ

Palet 2 Indik Utsaha Desa Adat..... 74

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ..... 1 ល្អ

Palet 3 Penganggaran Desa Adat..... 74

ឧប្បមស្សវ័ត្ស

ASTAMAS SARGAH

ភិរុក្ខតាមនាទីបុប្ផិកត្តារាតិ..... 1 ល្អ

KERJASAMA MIWAH MAJELIS DESA ADAT..... 75

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ..... 1 ល្អ

Palet 1 Indik Kerjasama Desa Adat..... 75

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ..... 1 ល្អ

Palet 2 Indik Majelis Desa Adat..... 75

តបមស្សវ័ត្ស

NAWAMAS SARGAH

ឧប្បមស្សវ័ត្ស..... 1 ល្អ

BAYA, KULKUL, WICARA, PAMIDANDA 76

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ..... 1 ល្អ

Palet 1 Indik Baya..... 76

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ..... 1 ល្អ

Palet 2 Indik Kulkul..... 77

បង្ក្រាបភិហ្វឡាហាមិបុប្ផិកត្តារាតិ..... 1 ល្អ

Palet 3 Indik Wicara..... 78

	បក្សហៅ១៣១ហិរ័ន្តិកាវិទ្យា.....	១៧៧
	Palet 4 Indik Danda.....	79
ធាតុមជ្ឈវ័ត្យ	ប៊ីឡិកហាតិ្រប៊ីតបមតិ្រប៊ីឡិកយហាតិ	
DASA MAS SARGAH	PEMBINAAN, PENGAWASAN, PEMBERDAYAAN	
	មិប្រប៊ីក្រុម្យ្យក្រុម្យក្រុម្យហាតិ្រ.....	១៥៧
	MIWAH PELESTARIAN DESA ADAT	82
	បក្សហៅ១៣១ហិរ័ន្តិកាវិទ្យាប៊ីឡិកហាតិ្រប៊ីតបមតិ្រ.....	១៥៧
	Palet 1 Pembinaan miwah Pengawasan.....	82
	បក្សហៅ១៧១ប៊ីឡិកយហាតិ្រប៊ីតបមតិ្រ.....	១៥៧
	Palet 2 Pemberdayaan miwah Pelestarian.....	83
ធាតុធាតុមជ្ឈវ័ត្យ	ក្រុមប្រឹក្សាហិរ័ន្តិកាវិទ្យា.....	១៥៣
EKA DASA MAS SARGAH	NGUWAH NGUWUHIN AWIG-AWIG	84
គ្រួសារធាតុមជ្ឈវ័ត្យ	ប្រមូលហៅ១.....	១៥៩
DUA DASA MAS SARGAH	PAMUPUT.....	85

មុំដំបូង

MURDDHA CITTA

ក្លោងបិណ្ឌមាស្តូកមាសិដ្ឋិ

OM AWIGHNAM ASTU NAMA SIDDHAM

សិរ្សុនាតិមិបុបកេស្តុបតិម្រៀមទេវិហាធានាធាមារា

Sembah bhakti miwah pangastawan titiang majeng ring paduka bhatara-
ធាមារាវិសិស្សុនាតិម្រៀមទេវិហាធានាធាមារា

bhatari sesuwunan titiang sami, riantukan wantah malarapan panghyangning kalih
ហាធានាធាមារាវិសិស្សុនាតិម្រៀមទេវិហាធានាធាមារា

paswecan Ida Sang Hyang Widhi Wasa asung kerta waranugraha nyresti jagat ,
ទេវតិប្បហិសាធាវិការមមិមាសិស្សុនាតិម្រៀមទេវិហាធានាធាមារា

jangkep rawuhing sadagingnya sami, mawinan wenten kahuripan sekala niskala
វិស្សុនាតិម្រៀមទេវិហាធានាធាមារា

ring bhuwana agung miwah ring bhuwana alit manut dresta, desane kamanggehang
ធានាធាមារាវិសិស្សុនាតិម្រៀមទេវិហាធានាធាមារា

dados pasayuban Krama Desa rawuhing kulawarga pawongannya sami,mawastu raris
វិស្សុនាតិម្រៀមទេវិហាធានាធាមារា

desane kamanggehang pinaka pawakan bhuwana alit.

វិស្សុនាតិម្រៀមទេវិហាធានាធាមារា

Sotaning pawakan bhuwana agung, desane taler kamanggehang pinaka
វិស្សុនាតិម្រៀមទេវិហាធានាធាមារា

pawakan bhawa mahurip, sane kacirenin antuk wentene pakilit Tri Hita Karana
ធានាធាមារាវិសិស្សុនាតិម្រៀមទេវិហាធានាធាមារា

sane nenten dados pasahang, luire :

ហា ប៉ហ្ស្រាតិហិសិស្សុនាតិម្រៀមទេវិហាធានាធាមារា

ha. Parhyangan, inggih punika : sahanan parhyangan panyiwian desa, genah
ធានាធាមារាវិសិស្សុនាតិម្រៀមទេវិហាធានាធាមារា

ngarcana bhawan Ida Sang Hyang Parama Wisesa, pinaka jiwana desane ;

- គ) បុរាណវិទ្យាប្រវត្តិសាស្ត្រព្រះបាទសុរិយោវរ្ម័នទី៧
 na. Pawongan, inggih punika gebogan krama rawuhing warga Desa maka sami,
 បិទសាពោធិ៍ប្រមាណៗគ្នាព្រះបាទសុរិយោវរ្ម័នទី៧
 pinaka bayu pramanan desane, mawinan desane prasida maolah prawreti ;
- ឃ) បុរាណវិទ្យាប្រវត្តិសាស្ត្រសិបសាស្ត្រព្រះបាទសុរិយោវរ្ម័នទី៧
 ca. Palemahan, inggih punika : sahananing pakarangan, tegal, carik, miwah
 កសិកម្មសាស្ត្រព្រះបាទសុរិយោវរ្ម័នទី៧
 setra sakakuwuban Desa Adat, pinaka sthula sariran Desane.
 ហេតុអ្វីបានជាសិបសាស្ត្រព្រះបាទសុរិយោវរ្ម័នទី៧
 Adung patemoning bhuwana agung ring bhuwana alit, maka larapan ngupadi
 ព្រះបាទសុរិយោវរ្ម័នទី៧
 santi jagadhita, punika sinanggeh murdaning prayojana pangriptaning awig-awig
 ហិរិរិសាស្ត្រព្រះបាទសុរិយោវរ្ម័នទី៧
 iki, rikala paseban mami Krama Desa Adat Kikian, pinaka sepat siku-siku
 បម្រើប្រមាណៗគ្នា
 pamatut miwah pamutus, wastu kasidan prayojana mami kabeh, prasama angidep
 ប្រមាណៗគ្នា
 muah amagehaken linging awig-awig kadi ring sor iki.

ប្រមាណស្រី

PRATHAMAS SARGAH

ហាវាភិបតិយភាវិសិបិបិបុរាណស្រី

ARAN, WEWIDANGAN, TIPE MIWAH STATUS DESA ADAT

ភាវិសិបិបិបុរាណស្រី

Kaping 1 Aran Desa Adat

ហាវាភិបតិយភាវិសិបិបិបុរាណស្រី

Pawos 1

១២១ រាជានុវត្តភាវិសិបិបិបុរាណស្រី

(1) Désa Adat puniki mawasta Désa Adat Kikian.

ភាវិសិបិបិបុរាណស្រី

Kaping 2 Wewidangan Desa Adat

ហាវាភិបតិយភាវិសិបិបិបុរាណស្រី

Pawos 2

១២២ ទីកន្លែងភាវិសិបិបិបុរាណស្រី

(1) Jebar kakuwub wewidangannya mawates nyatur désa :

ហា ដីដីក្រោម/ភាវិសិបិបិបុរាណស្រី : ដីដីភាវិសិបិបិបុរាណស្រី

ha. Sisi wétan/kangin : Sisi Kauh Pangkung Buah lan
ហាវាភិបតិយភាវិសិបិបិបុរាណស្រី

Pangkung Dadaan;

គា ដីដីភាវិសិបិបិបុរាណស្រី/ភាវិសិបិបិបុរាណស្រី : ដីដីភាវិសិបិបិបុរាណស្រី

na. Sisi kidul/kelod : Sisi Kaja Desa Adat Cibukan lan
រាជានុវត្តភាវិសិបិបិបុរាណស្រី

Desa Adat Taman Yoga;

ឃា ដីដីភាវិសិបិបិបុរាណស្រី/ភាវិសិបិបិបុរាណស្រី : ដីដីភាវិសិបិបិបុរាណស្រី

ca. Sisi kulon/kauh : Sisi Kangin Yéh Ottan lan Yéh Lee

ហា ដីដីភាវិសិបិបិបុរាណស្រី/ភាវិសិបិបិបុរាណស្រី : ដីដីភាវិសិបិបិបុរាណស្រី

តារាង ៣ ទំហំ ១ ភាពខុសគ្នា

Kaping 3 Tipe Desa Adat

បញ្ជី ៣

Pawos 3

១៣៧ ទំហំ ១ ភាពខុសគ្នា បញ្ជី ៣ ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា

- (1) Tipe Desa Apanaga inggih punika Desa Adat sane dresta
បញ្ជី ៣ ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា
pakramannyane dahat kacamuhin olih uger awig sane kantun kararemin,
ទំហំ ១ ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា
tur nuutin uger awig dharma sastra Hindu sane kakukuh ngawawa
ទំហំ ១ ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា
ring Desa Adat.

តារាង ៤ ភាពខុសគ្នា ភាពខុសគ្នា

Kaping 4 Status Desa Adat

បញ្ជី ៤

Pawos 4

១៣៨ ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា

- (1) Genah Desa Adat Kikian.
ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា
Desa Adat magenah maring sakuuban wewidangan jagat
ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា
Provinsi Bali.
ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា
Linggih Desa Adat Kikian.
ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា
Desa Adat pinaka dados unteng wit awig ring pamargin uger-uger praja
ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា ភាពខុសគ្នា
mandala provinsi Bali.

ឧបសម្ព័ន្ធ
DWITİYAS SARGAH
បម្រើសេចក្តីបំណងប្រើប្រាស់
PAMIKUKUH MIWAH PETITIS DESA ADAT
បទប្បញ្ញត្តិ
Pawos 5

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាលសេចក្តី
Désa Adat Kikian ngamanggehang pamikukuh, minakadi :

1៧ បញ្ជីប្រឹក្សាភិបាល

(1) Pancasila.

1៨ ក្បួនរដ្ឋធម្មនុញ្ញ

(2) Undang-Undang Dasar 1945.

1៩ ប្រឹក្សាភិបាលសេចក្តីបំណងប្រើប្រាស់

(3) Tri Hita Karana, manut sadācara Āgama Hindu.

20 ហិកសិទ្ធិមនុស្ស

(4) Hak Asasi Manusia utawi HAM.

21 បទប្បញ្ញត្តិភាគីក្រុមប្រឹក្សាភិបាលសេចក្តី

(5) Peraturan Daerah Provinsi Bali Nomor 4 Tahun 2019

ស្តីពីក្រុមប្រឹក្សាភិបាល

tentang Desa Adat.

22 បទប្បញ្ញត្តិភាគីក្រុមប្រឹក្សាភិបាលសេចក្តី

(6) Peraturan Gubernur Provinsi Bali Nomor 4 Tahun 2020

ស្តីពីបទប្បញ្ញត្តិក្រុមប្រឹក្សាភិបាលសេចក្តី

Tentang Peraturan Pelaksanaan Perda Nomor 4 Tahun 2019

ស្តីពីក្រុមប្រឹក្សាភិបាល

Tentang Desa Adat di Bali.

បទប្បញ្ញត្តិ

Pawos 6

ល្អិតបំណងប្រើប្រាស់

Luir patitis Désa Adat Kikian:

- 131 មិនឲ្យអ្នកប្រើប្រាស់ប្រើប្រាស់ប្រាសាទប្រាសាទប្រាសាទ
- (1) Mikukuhin miwah ngrajegang Āgama Hindu.
- 132 កំណត់ត្រាប្រាសាទប្រាសាទប្រាសាទ
- (2) Nginggilang tata prawrettiné magama.
- 133 ប្រើប្រាស់ប្រាសាទប្រាសាទប្រាសាទប្រាសាទប្រាសាទ
- (3) Ngrajegang kasukretan Désa saha pawongannya sekala lan niskala.

ព្រះវិស្ណុ
TRTIYAS SARGAH
 ធម្មនិកាយព្រះវិស្ណុ
AWIG-AWIG DESA ADAT
 បញ្ជី 131
Palet 1
 កំណត់ត្រាធម្មនិកាយព្រះវិស្ណុ
Indik Awig-awig Desa Adat
 បទប្បញ្ញត្តិ 131
 Pawos 7

- 131 មិនឲ្យប្រើប្រាស់ប្រាសាទប្រាសាទប្រាសាទប្រាសាទ
- (1) Mengatur wewenang Desa Adat makarya Awig-awig, tata cara makarya ធម្មនិកាយព្រះវិស្ណុធម្មនិកាយព្រះវិស្ណុធម្មនិកាយព្រះវិស្ណុធម្មនិកាយព្រះវិស្ណុ
 Awig-awig duaning awig-awig nenten dados lempas saking peraturan ប្រើប្រាស់ប្រាសាទប្រាសាទប្រាសាទប្រាសាទ
 Perundang-undangan NKRI, sane kadadosang awig-awig lan ធម្មនិកាយព្រះវិស្ណុធម្មនិកាយព្រះវិស្ណុធម្មនិកាយព្រះវិស្ណុធម្មនិកាយព្រះវិស្ណុ
 Awig-awig majanten munggah ring Dinas Pemajuan Masyarakat Adat/DPMA.

ឆត្វស្វរ្យា
CATURTHAS SARGAH
សុគ្រេតតាតាប្រាហ្មណ៍ក្រុមភូមិភាគឆ្នាំ
SUKRETA TATA PARHYANGAN DESA ADAT
បញ្ចក្រឹត្យប្រាហ្មណ៍
Palet 1 Indik Pura
តាប្រាហ្មណ៍បុរាណសាស្ត្រ
 Kaping 1 Pura Kahyangan Tiga
 បុរាណសាស្ត្រ
 Pawos 8

- ១៧១ តាប្រាហ្មណ៍បុរាណសាស្ត្របុរាណសាស្ត្រភូមិភាគឆ្នាំភូមិភាគឆ្នាំភូមិភាគឆ្នាំ
- (1) Kahyangan-kahyangan panyiwian krama Desa Adat Kikian, luire :
តាប្រាហ្មណ៍បុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ
 Kahyangan Tiga: Pura Desa, Pura Puseh lan Pura Dalem;

តាប្រាហ្មណ៍បុរាណសាស្ត្រភូមិភាគឆ្នាំ
Kaping 2 Pura Kahyangan Desa miwah Pura Tiosan
បុរាណសាស្ត្រ
 Pawos 9

- ១៧២ តាប្រាហ្មណ៍បុរាណសាស្ត្រភូមិភាគឆ្នាំភូមិភាគឆ្នាំភូមិភាគឆ្នាំ
- (1) Kahyangan-kahyangan panyiwian Krama Desa tiosan ring Kahyangan Tiga,
 មិនគ្រប់គ្រងបុរាណសាស្ត្រភូមិភាគឆ្នាំភូមិភាគឆ្នាំភូមិភាគឆ្នាំ
 minakadi : Ulun Desa, Pempatan, Mrajapati, Pura Beji, Pura Bagawan
 ប្រាហ្មណ៍ភូមិភាគឆ្នាំ
 Penyarikan;

**បញ្ជីបញ្ជីហិរញ្ញវត្ថុត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ
Palet 2 Indik Ngwangun Pura miwah Tempat Suci Tiosan
 បទប្បញ្ញត្តិ
 Pawos 10**

ហិរញ្ញវត្ថុត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ
 Indik kasukretan kahyangan, kadudonang sakadi ring sor puniki:

១៧ ហេតុអ្វីហើយបទប្បញ្ញត្តិទូទៅត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ
 ១៧ ហេតុអ្វីហើយបទប្បញ្ញត្តិទូទៅត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ

- (1) Tata titi wangunan kahyangan kaanutan ring kecap Asta Kosala Kosali, ឧទាហរណ៍បទប្បញ្ញត្តិទូទៅត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ
 Asta Bhumi miwah Tatwa Desa kaparidabdab antuk prajuru Desa Adat.

**បញ្ជីបញ្ជីហិរញ្ញវត្ថុប្រកបដោយ
Palet 3 Indik Upacara
 គោលការណ៍ប្រកបដោយបទប្បញ្ញត្តិ
 Kaping 1 Upacara Dewa Yadnya
 បទប្បញ្ញត្តិ
 Pawos 11**

១៧ គោលការណ៍ប្រកបដោយបទប្បញ្ញត្តិទូទៅត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ

- (1) Kahyangan-kahyangan panyiwian krama Desa Adat Kikian, luire :

១៧ គោលការណ៍ប្រកបដោយបទប្បញ្ញត្តិទូទៅត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ

- ha. Kahyangan Tiga: Pura Desa, Pura Puseh lan Pura Dalem;
- ka. គោលការណ៍ប្រកបដោយបទប្បញ្ញត្តិទូទៅត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ
- na. Kahyangan-kahyangan panyiwian Krama Desa tiosan ring Kahyangan Tiga, ឧទាហរណ៍បទប្បញ្ញត្តិទូទៅត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ
 minakadi : Ulun Desa, Pempatan, Mrajapati, Pura Beji, Pura Bagawan
 ប្រកបដោយបទប្បញ្ញត្តិទូទៅ

Penyarikan;

១៧ ហេតុអ្វីហើយបទប្បញ្ញត្តិទូទៅត្រូវតែស្របតាមបទប្បញ្ញត្តិទូទៅ

គ។ ពេទីគាល់ហាតាប្បុរស្យាហ្វូមបិបត្តបល។

na. Ngamedalang wak parusya utawi wak capala;

ឃ។ មពោក្សាមកុសារាហាតាមិមសិវតិពាតាមិមកុសារាហាតាមិមសិវតិ

ca. Mabanyu, makoratan, masasenengan, makolem dados asiki lanang
ហុយាតាមិពោក្សាហុយាតាមិពោក្សាហុយាតាមិពោក្សាហុយាតាមិពោក្សា

wadon, nyangsang busana;

ង។ ពិយស្សពេទីគតាវាទិមិគតាមិប្បុរស្យាមិគតាមិប្បុរស្យាមិគតាមិប្បុរស្យា

ra. Ngias raga minakadi menahang wastra, menahang pusungan lan sakanan
ប្បុរស្យាមិគតាមិប្បុរស្យាមិគតាមិប្បុរស្យាមិគតាមិប្បុរស្យាមិគតាមិប្បុរស្យា

punika, sajawaning sang sulinggih miwah pinandit

គង។ មស្សិវត្តគតាមិពោក្សា

ka. Masusun anak alit.

131 ដិវាយាមគិបមព្រហ្មត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យា

(4) Siosan ring pamangku tan kalugra mungguh tedun ring palinggih-palinggih,
ដិវាយាមគិបមព្រហ្មត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យា

sajawaning wit saking pituduh prajuru Desa Adat.

1១1 ដិវាយាមគិបមព្រហ្មត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យាត្រៃវិទ្យា

(5) Sang mamurug kecape ring ajeng, wenang keni dewa danda, manut pamutus
ហុយាតាមិពោក្សាហុយាតាមិពោក្សាហុយាតាមិពោក្សាហុយាតាមិពោក្សា

pararem.

ហុយាតាមិពោក្សា

Pawos 13

171 យាវេនតេនជាដ្ឋាគារុហាតាមិប្បុរស្យាហុយាតាមិពោក្សា

(1) Yan wénten jadma karauhan ring pura boya sangkaning nyanjan tur
ពេទីគាល់ហាតាមិប្បុរស្យាហុយាតាមិពោក្សាហុយាតាមិពោក្សា

ngawinang kramané biapara, wenang keni dewa danda lan arta danda,sane
គាស្សប្បុរស្យាហុយាតាមិពោក្សាហុយាតាមិពោក្សាហុយាតាមិពោក្សា

kasulurang manut pararem.

172 ប្រាដាហ្វាយងានដេសានេកាហានានព្រហ្មមង្គលាមិមកុសារាហាតាមិមសិវតិ

(2) Prade kahyangan désane kahanan dhurmanggala minakadi kapancabhayan,
ហុយាតាមិពោក្សាហុយាតាមិពោក្សាហុយាតាមិពោក្សាហុយាតាមិពោក្សា

pamangku patut digelis masadok ring prajuru Desa Adat.

- ១៧៦ ហិឡិឡាបតោរា/ឧបសារាមហាយន្ត្រិយោបតោរាបតោរា/ឧបតោរាបតោរា
- (3) Indik upakara/upacara pamahayun kadurmanggalan Kahyangan Desa, mapagambel
នៃសម្បត្តិវប្បធម៌សាសនាស្ត្រីយិក្សាប្រាសាទបុរាណ។
kecap sastra agama, sane kasungkemin olih Krama Desa.

ភាសិ១៧៧ ឧបសារាមហាយន្ត្រិយោបតោរា
Kaping 2 Upacara Rsi Yadnya
បុរាណសាស្ត្រ
Pawos 14

- ១៧៧ ឯបធានិយោបតោរាបតោរា/ឧបតោរាបតោរា/ឧបតោរាបតោរា
- (1) Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru Desa
ឧបតោរាបតោរា/ឧបសារាមហាយន្ត្រិយោបតោរា
adat miwah Parisada Hindu Dharma Indonesia.

- ១៧៨ បុរាណសាស្ត្រិយោបតោរា/ឧបតោរាបតោរា/ឧបតោរាបតោរា
- (2) Prajuru Desa Adat patut ngawas lan nitenin tur wenang mialangin, prade
នៃសម្បត្តិវប្បធម៌សាសនាស្ត្រីយិក្សាប្រាសាទបុរាណ
kacihnan wenten indik sane tan manut kecap sastra agama, tur sareng nyaksi
ឧបតោរាបតោរា/ឧបសារាមហាយន្ត្រិយោបតោរា/ឧបតោរាបតោរា
upakara/upacara padwijatiannyane, saha nglantur nyiarang sajeroning paruman
បុរាណសាស្ត្រិយោបតោរា/ឧបតោរាបតោរា/ឧបតោរាបតោរា
krama Désa tegep rauhing wates kawenangannya muput yadnya.

- ១៧៩ បុរាណសាស្ត្រិយោបតោរា/ឧបតោរាបតោរា/ឧបតោរាបតោរា
- (3) Krama Désa patut madana punia sapamadeg miwah ring panglepas Sang
ស្ត្រីយិក្សាប្រាសាទបុរាណ
Sulinggih riwekas, katuntun antuk Prajuru Désa.

- ១៨០ ឯស្ត្រីយិក្សាប្រាសាទបុរាណ
- (4) Sang Sulinggih wenang polih laluputan ayahan miwah peson- peson.

បុរាណសាស្ត្រ
Pawos 15

- ၂၈၁။ မင်္ဂလာသီရိပျဉ်းကွဲသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 - (1) Sajeroning muput yadnya, Sang sulinggih patut ngutamayang muput yadnya ring
 ဝင်္ဂလာသီရိပျဉ်းကွဲသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 wawengkon Desa Adat Kikian, sesampune puput, wahu muput yadnya ring
 ဝင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 wawengkon desa tiosan utawi ka dura Desa.
- ၂၈၂။ နဂါးသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 - (2) Krama Desa sami, patut sareng ngawas lan nitenin katuntun olih prajuru,
 မင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 mangda sahanan yadnya sané kalaksanayang ring panyiwian krama Desa,
 မင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 kapuput olih Sulinggih utawi Pinandita, manut kawenangannya soang-soang.

မင်္ဂလာသီရိပျဉ်းကွဲ
 Kaping 3 Upacara Pitra Yadnya
 ပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 Pawos 16

- ၂၈၃။ နဂါးသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 - (1) Krama Desa sawewengkon Desa Adat Kikian, patut
 မင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 sareng nyanggra yan wenten sinalih tunggil Krama Desane sane nglaksanayang
 မင်္ဂလာသီရိပျဉ်းကွဲ
 upacara Pitra Yadnya.
- ၂၈၄။ မင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 - (2) Tata cara panyanggrane inucap ring ajeng kasulurang manut pararem.
- ၂၈၅။ မင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 - (3) Dudonan pamargin Pitra Yadnya :
 - ဟ။ မင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 - ha. Majalaran mendem utawi ngeseng, maka cihna makingsan ring Prethiwi
 မင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲပဏ္ဍိတမင်္ဂလာသီရိပျဉ်းကွဲ
 utawi makingsan ring geni, pinaka jalaran nuptupang prabea;

- ka. ဝါဒဝါဒကွပ်မာကပတေတကွမိပဗ္ဗာတေခါ
- na. Majalaran upacara pangabenan utawi palebon;
- ka. ဝိပုမကွတေခါပဗ္ဗာတေကွမိပဗ္ဗာတေကွမိပဗ္ဗာတေခါ
- ca. Riwusan ngaben, patut kalanturang malih antuk upacara ngorasin
 ပဗ္ဗာတေကွမိပဗ္ဗာတေကွမိပဗ္ဗာတေခါ
 (mamukur) tur karuntutin malih antuk nglinggihang dewa pitara.

ပာဝေါ၂၈

Pawos 17

- ၂၈၂ မိခင်ပိရုဗ္ဗာတေကွမိပဗ္ဗာတေခါ
 (1) Sinalih tunggil krama sane kalayusekaran/atiwa-tiwa, mangda masadok ring
 ပုဗ္ဗာတေ
 prajuru.

၂၈၃ မွတ်မိခင်ပိရုဗ္ဗာတေ

- (2) Swadharmaning Desa/Banjar :

ka. ဝါဒဝါဒကွပ်မာကပတေတကွမိပဗ္ဗာတေခါ

ha. Bandesa adat, patut maritatas sang kaduhkitan,
 ကပိရုဗ္ဗာတေကွမိပဗ္ဗာတေခါ
 napike sawane pacang kapendem, makingsan ring geni utawi lantur
 ကာကွမိပဗ္ဗာတေခါ

kaabenang, manut pararem;

ka. ပုဗ္ဗာတေကွမိပဗ္ဗာတေခါ

na. Prade kapendem raris kawéntenang panepak kulkul tengeran
 ကာကွမိပဗ္ဗာတေခါ

kalayusekaran;

ka. ပုဗ္ဗာတေကွမိပဗ္ဗာတေခါ

ca. Prade kapendem, panyanggran krama banjar salanturnya manut sakadi
 ကာကွမိပဗ္ဗာတေခါ
 sane sampun kaunggahang jeroning pararem, jantos papendeman puput;

ka. ပုဗ္ဗာတေကွမိပဗ္ဗာတေခါ

ដា ហានតិស្រីព្រាហ្មណ៍បាណ្ឌវត្រាសិវសម្រាហ្មណ៍ក្នុងនាម
sa. Anak istri mobot malantaran lokika sanggraha kandugi nenten

ក្នុងនាមសិវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវ
katiwakin upakara/upacara pabiakawonan, cuntakannya ngantos
ក្នុងនាមសិវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវ
katiwakin upakara/upacara pabiakawonan;

ឃា ហានតិស្រីក្រិយ័បុត្របាណ្ឌវត្រាសិវសម្រាហ្មណ៍ក្នុងនាម
wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak

ក្នុងនាមសិវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវ
nenten katiwakin upakara/upacara pabiakawonan miwah widhi widhana,
សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍
cuntakannya ngantos wenten meras anake alit, karuntutin antuk
បាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវ
upakara/upacara manut kecap sastra agama, manut pararem;

ឈា មមិត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍ក្នុងនាមសិវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវ
la. Mamitra ngalang, cuntakannya ngantos katiwakin upakara/upacara

បាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវ
pabiakawonan;

ឍា មេតាមេតាយិសូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍
ma. Sad atatayi, cuntakannya ngantos sampun mrayascitta sikian miwah

ក្រិយ័បុត្របាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវបាណ្ឌវ
ngesein prawretti.

១៤១ សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍

(6) Cuntaka kalayusekaran/kapademan :

ហា កាបិវត្តិមិសូត្រសាស្ត្រព្រាហ្មណ៍
ha. Kependem, cuntakannya :

១៧១ សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍
(1) Cuntaka ka Desa Adat, laminipun tigang rahina ngawit saking
ភ្នំមិសូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍
wusan mendem, ngantos sampun maprayascita.

១៧២ ក្សត្របុត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍សូត្រសាស្ត្រព្រាហ្មណ៍
(2) Kulawargannya sajeroning pakarangan ngantos solas rahina.

គ។ គាហៈព្រាតិៈសុត្តន្តន្តៈ
na. Kaabenang, cuntakannya :

១៧។ សុត្តន្តន្តៈគាហៈព្រាតិៈសុត្តន្តន្តៈ
(1) Cuntaka ka Desa Adat, manut dresta sane kapikukuh antuk

បរាបូមិៈ
pararem;

១៧។ សុត្តន្តន្តៈគាហៈព្រាតិៈសុត្តន្តន្តៈ
(2) Cuntakan sang nyambut karya pitra yadnya, manut dresta sané

គាហៈព្រាតិៈសុត្តន្តន្តៈបរាបូមិៈ
kapikukuh antuk pararem;

១៧។ ឯគាហៈព្រាតិៈសុត្តន្តន្តៈ
(7) Sang katiban cuntaka, luire :

ហ។ គាហៈព្រាតិៈសុត្តន្តន្តៈ

ha. Kalayusekaran, sane cuntaka :

១៧។ ឯគាហៈព្រាតិៈសុត្តន្តន្តៈ
(1) Sang kalayusekaran;

១៧។ គុលវារ្យាន្តៈ

(2) Kulawargannya

គ។ ព្រាតិៈសុត្តន្តន្តៈ
na. Ngrajaswala, sane cuntaka : sang ngrajaswala punika;

ឃ។ ព្រាតិៈសុត្តន្តន្តៈ
ca. Ngembasang putra, sane cuntaka : sang madrebe putra lanang wiadin istri,

ហ្វ។ ព្រាតិៈសុត្តន្តន្តៈ
ra. Pawiwahan, sane cuntaka : sang mawiwaha lanang wiadin istri, utawi

ឃ។ ព្រាតិៈសុត្តន្តន្តៈ
ka. Karuron, sane cuntaka : sang karuron rauh ring lanangnyane;

ច។ ព្រាតិៈសុត្តន្តន្តៈ
da. Gamia gamana, sane cuntaka :

ឃ។ ព្រាតិៈសុត្តន្តន្តៈ
ra. Pawiwahan, sane cuntaka : sang mawiwaha lanang wiadin istri, utawi

ឃ។ ព្រាតិៈសុត្តន្តន្តៈ
ka. Karuron, sane cuntaka : sang karuron rauh ring lanangnyane;

ច។ ព្រាតិៈសុត្តន្តន្តៈ
da. Gamia gamana, sane cuntaka :

គ។ ព្រាតិៈសុត្តន្តន្តៈ
na. Ngrajaswala, sane cuntaka : sang ngrajaswala punika;

ឃ។ ព្រាតិៈសុត្តន្តន្តៈ
ca. Ngembasang putra, sane cuntaka : sang madrebe putra lanang wiadin istri,

ហ្វ។ ព្រាតិៈសុត្តន្តន្តៈ
ra. Pawiwahan, sane cuntaka : sang mawiwaha lanang wiadin istri, utawi

ឃ។ ព្រាតិៈសុត្តន្តន្តៈ
ka. Karuron, sane cuntaka : sang karuron rauh ring lanangnyane;

ច។ ព្រាតិៈសុត្តន្តន្តៈ
da. Gamia gamana, sane cuntaka :

១៧១ ដំក្លងទេសដំពេញពេល

(1) Sang nglaksanayang gamia gamana;

១២១ វត្តដំណេក

(3) Desa Adatnyane.

២១ ដំណេកដំណេកដំណេក

ta. Salah timpal, sane cuntaka :

១៧១ ដំណេកដំណេកដំណេក

(1) Sang nglaksanayang salah timpal;

១២១ វត្តដំណេក

(2) Desa Adatnyane.

៣១ បាទដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេក

sa. Anak istri mobot malantaran lokika sanggraha kandugi pecak nenten

ដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេក

katiwakin upakara/upacara pabiakawonan, sane cuntaka :

បាទដំណេកដំណេកដំណេកដំណេកដំណេក

anake istri sane mobot punika;

៤១ បាទដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេក

wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak

ដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេក

nenten katiwakin upakara/upacara pabiakawonan miwah widhi widhana, sanggraha

sane cuntaka :

១៧១ ដំណេកដំណេកដំណេក

(1) Sang ngembasang putra;

១២១ ប្អូនប្អូនប្អូនប្អូនប្អូនប្អូន

(2) Putrane sane kaembasang.

៧១ ដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេក

la. Mamitra ngalang, sane cuntaka : sang nglaksanayang mamitra ngalang

ប្អូនប្អូន

punika;

៩១ ដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេកដំណេក

ma. Sad Atatayi, sane cuntaka : sang nglaksanayang Sad Atatayi punika.

151 សំពៅត្រីកន្ត្រៃស្រែក

(8) Sang tan keneng cuntaka, luire:

ហា សំពៅត្រីកន្ត្រៃ

ha. Sang sulinggih;

តា បមាញ់តាហ្សូត្រីកន្ត្រៃស្រែកប្រាសាទត្រីបុរាណិយា

na. Pamangku Kahyangan Tiga rikala piodalan ring Pura, risampuné

ពាល់តាត្រីកន្ត្រៃស្រែកពាល់តាត្រីកន្ត្រៃស្រែកស្រែក

ngalang sasih utawi ngalang tengah, kacirénin antuk nanceb

ហ្សូត្រីកន្ត្រៃ

penjor.

ហុបសាស្ត្រ

Pawos 19

161 បមាញ់តាហ្សូត្រីកន្ត្រៃស្រែកប្រាសាទត្រីបុរាណិយា

(1) Pamargin atiwa-tiwa utawi pangabenan kalaksanayang mapagamel kecap sastra

សាស្ត្រាហ្សូត្រីកន្ត្រៃ

agama miwah drestan Desa.

171 បមាញ់តាហ្សូត្រីកន្ត្រៃស្រែកប្រាសាទត្រីបុរាណិយា

(2) Peputusan pangabenan, kasulurang manut pararem.

181 បមាញ់តាហ្សូត្រីកន្ត្រៃស្រែកប្រាសាទត្រីបុរាណិយា

(3) Pangingune ring Krama Banjar, kasulurang manut pararem.

តាហ្សូត្រីកន្ត្រៃស្រែកប្រាសាទត្រីបុរាណិយា

Kaping 4 Upacara Manusa Yadnya

ហុបសាស្ត្រ

Pawos 20

191 ត្រីកន្ត្រៃស្រែកប្រាសាទត្រីបុរាណិយា

(1) Krama Desa minakadi krama Banjar, patut sareng nyanggra miwah nitenin yan

ហុបសាស្ត្រាហ្សូត្រីកន្ត្រៃស្រែកប្រាសាទត្រីបុរាណិយា

wenten sinalih tunggil krama nglaksanayang upacara Manusa Yadnya sane

ຍຕູຢາ

mabuat.

1271 ທາທາສາກບຕາຕູກາສາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

(2) Tata cara panyanggrane inucap ring ajeng kasulurang manut pararem;

1281 ສິບສິບສາສາທາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

(3) Sang pacang nglaksanayang upacara Manusa Yadnya sane mabuat mangda

ຍສາທາສິປຸຣຸງ

masadok ring Prajuru.

131 ຍາສຸຍພຸສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

(4) Manusa Yadnya inggih punika upacara-upacara dharmaning kahuripan manusa,

ຕາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

ngawit saking patemoning kama bang lan kama petak sajeroning garbha, ngantos

ສາທາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

kalayusekaran riwekas.

131 ງຸບສາກບຕາຕູກາສາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

(5) Upacara/upakara Manusa Yadnya:

ທາ ຍາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

ha. Magedong-gedongan

ສາ ສິບສາທາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

na. Kepus puser utawi lepas awon

ສາ ທູຕູກາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

ca. Tugtug kambuhan

ກາ ທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

ra. Telubulan/asambutan

ສາ ທູທາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

ka. Otonan

ສາ ຍາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

da. Makutang bok

ທາ ກາເຕີສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

ta. Raja singa/raja swala

ສາ ຍາທິສຸຍປິທາເຕີສາສຸຍນຸກິຍາສຸທາບກບູຢາ

sa. Matatah

ບາ ຍາມສາບສາ
wa. Masakapan

໙າ ຍາມາຍຸ
la. Mabayuh

ງຸບສາກງຸບສາກຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
Upacara/upakara manusa Yadnya mangda nganutin dresta Desa Adat.

- 161 ງຸບສາກງຸບສາກຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
(6) Upacara-upacara inucap ring ajeng kamargiang nista, madia, utama, manut
ສາສະໜາພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
kecap sastra agama miwah Dresta.

ສາປີ 1 ງຸບສາກຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
Kaping 5 Upacara Butha Yadnya
ປາວສາ 21
Pawos 21

- 171 ງຸບສາກຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
(1) Desa Adat Kikian patut nyanggra pamargin Bhuta Yadnya
ຍາປູປູສາຍາສາກຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
marep ring kabuatan Desa Adat Kikian.
- 172 ປິດາດາປາມາຍາຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
(2) Pidabdab pamargin Bhuta Yadnya inucap ring ajeng, mapagambel kecap sastra
ສາສະໜາພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ ສາສະໜາພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
agama, kaanutang ring drestan désa, sané kapikukuh antuk pararem.
- 173 ສາຍາຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
(3) Krama Désa minakadi krama Banjar patut sareng nyanggra yan wenten sinalih
ຍາຕິພູຊຸມຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
tunggil krama sane nglaksanayang upacara Bhuta Yadnya sané mabuat.
- 131 ສາປາປາຍາຍາຊຸມພູຊຸມຍຸຕຸຕາຊຸທິຊຸມຸງທາທອດເທ
(4) Sang pacang nglaksanayang upacara Bhuta Yajnya sane mabuat, mangda
ຍາສາສາຍາປາຍາຍາ
masadok ring Prajuru.

សកាញា

sakancannya.

១១) សង្ខេបបញ្ចក្សនិកាមនិវេទនាសិវិកាញា

(5) Catur Brata Panyepian punika kamargiang saking semeng nyantos
ក្រុមប្រឹក្សាសិវិកាញា

Benjangne ngedas rahina.

១២) មង្គលមន្ត្រីសង្ខេបបញ្ចក្សនិកាមនិវេទនាសិវិកាញា

(6) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin antuk
មង្គលមន្ត្រីសង្ខេបបញ្ចក្សនិកាមនិវេទនាសិវិកាញា
tatelik desa sane kawastanin Pecalang Desa, tur sang mamurug patut katiwakin
បម្រើសង្គមសុភមង្គលមន្ត្រីសង្ខេបបញ្ចក្សនិកាមនិវេទនាសិវិកាញា

Pamidanda, sane kasulurang manut Pararem.

១៣) ក្រុមប្រឹក្សាសិវិកាញាសិវិកាញាសិវិកាញាសិវិកាញា

(7) Benjangne ring pananggal ping kalih sasih kadasa, kawastanin Ngembak Geni,
ក្រុមប្រឹក្សាសិវិកាញាសិវិកាញាសិវិកាញាសិវិកាញា

soang-soang krama patut saling ngaksamayang sane kawastanin Dharma Santi.

បក្ខមស្វរ្យ

PANCAMAS SARGAH

សូត្រសុភមង្គលមន្ត្រីសង្ខេបបញ្ចក្សនិកាមនិវេទនាសិវិកាញា

SUKRETA TATA PAWONGAN DESA ADAT

បញ្ជី

Palet 1

ហិក្ខិស្វដ្ឋមិវាស្វដិករាសុភមង្គលមន្ត្រីសង្ខេបបញ្ចក្សនិកាមនិវេទនាសិវិកាញា

Indik Swadharma miwah Swadikara Desa Adat

ក្រុមប្រឹក្សាសិវិកាញាសិវិកាញាសិវិកាញា

Kaping 1 Tugas Desa Adat

បញ្ជី

Pawos 23

ក្រុមប្រឹក្សាសិវិកាញាសិវិកាញាសិវិកាញាសិវិកាញាសិវិកាញាសិវិកាញាសិវិកាញាសិវិកាញា
Desa Adat Kikian madue amongan sumangdane ngamolihang kasukretan Desa

ຂະບວນການທີ່ມີຜົນສະທ້ອນຕໍ່ສາທາລະນະສິດສິນທິຂອງພວກເຮົາ

Adat minakadi trepti, rahayu miwah santih sakala lan nisakala minakadi :

1. ຍື່ນຍາກສາສິດຂອງພວກເຮົາ ພ້ອມທັງຍື່ນຍາກສາທາລະນະສິດສິນທິຂອງພວກເຮົາ

ha. Memajukan adat, agama, tradisi, seni lan budaya miwah kearifan lokal
ສະໜອງຄວາມສະຫງົບຂອງພວກເຮົາ

krama Desa Adat;

2. ຕັ້ງສາມາດພັດທະນາຄວາມສະຫງົບຂອງພວກເຮົາ

na. Nglaksanayang Sabha Desa Adat miwah Kertha Desa Adat;

3. ຕັ້ງສາມາດພັດທະນາສິດທິຂອງພວກເຮົາ ພ້ອມທັງຍື່ນຍາກສາທາລະນະສິດສິນທິຂອງພວກເຮົາ

ca. Nglaksanayang Pasraman berbasis keagamaan Hindu sane kaanggen
ບໍ່ເຮັດໃຫ້ເສຍສິດທິຂອງພວກເຮົາ ພ້ອມທັງຍື່ນຍາກສາທາລະນະສິດສິນທິຂອງພວກເຮົາ

Pengembangan jati diri, integritas moral miwah kualitas Krama Bali;

4. ຕັ້ງສາມາດພັດທະນາສິດທິຂອງພວກເຮົາ ພ້ອມທັງຍື່ນຍາກສາທາລະນະສິດສິນທິຂອງພວກເຮົາ

ra. Nglaksanayang panuntun miwah pemberdayaan Krama mangda nincapang
ສາມາດເຮັດໃຫ້ພວກເຮົາມີຄວາມສະຫງົບ

tanggungjawab ring palemahan;

5. ຕັ້ງສາມາດພັດທະນາສິດທິຂອງພວກເຮົາ ພ້ອມທັງຍື່ນຍາກສາທາລະນະສິດສິນທິຂອງພວກເຮົາ

ka. Nglaksanayang pengelolaan sampah ring wewidangan Desa Adat Kikian;

6. ຕັ້ງສາມາດພັດທະນາສິດທິຂອງພວກເຮົາ ພ້ອມທັງຍື່ນຍາກສາທາລະນະສິດສິນທິຂອງພວກເຮົາ

da. Nglaksanayang parikrama Panca Yadnya manut ring tuntunan susastra Agama
ບໍ່ເຮັດໃຫ້ເສຍສິດທິຂອງພວກເຮົາ

Hindu;

7. ຕັ້ງສາມາດພັດທະນາສິດທິຂອງພວກເຮົາ ພ້ອມທັງຍື່ນຍາກສາທາລະນະສິດສິນທິຂອງພວກເຮົາ

ta. Nglaksanayang parikrama tiosan manut awig-awig .

ສະບັບຄຳສັ່ງຂອງພວກເຮົາ

Kaping 2 Kewenangan Desa Adat

ບາງກາງສະບັບຄຳສັ່ງຂອງພວກເຮົາ

Pawos 24

ສະບັບຄຳສັ່ງຂອງພວກເຮົາ ພ້ອມທັງຍື່ນຍາກສາທາລະນະສິດສິນທິຂອງພວກເຮົາ

Kewenangan Desa Adat Kikian inggih punika mengatur, mengurus lan mengayomi

ບິຍ໌ເລີກລາກບຽງຕາລີ ບາບາຕາສູກລາຕຽຍບາກຊູລາເອເລເທີ
pemargin parahyangan, pawongan, lan palemahan Desa Adat.

ລາບິ ຫຼື ສູດິລາກາດາເອເລເທີ
Kaping 3 Swadikara Desa Adat
ບາບາລີ ຫຼື ອາ
Pawos 25

ສູດິລາກາດາເອເລເທີ ລິສຽນິ ເຖິງ ປູລິສາະ
Swadikara Desa Adat Kikian inggih punika :

- ບາ ຫຼື ບິກຍິບຸຍ໌ເຕີຍຕາສູກລາຕຽຍບາກຊູລາເອເລເທີ
ha. Ngupapira miwah mengembangkan sistem pelaksanaan Hukum Adat;
- ລາ ຫຼື ບິກລາບຽນິບາກຊູລາເອເລເທີ
na. Ngupapira katreptian Desa Adat;
- ລາ ຫຼື ບິກລາບຽນິບາກຊູລາເອເລເທີ
ca. Nyaga kawentenan hak atas tanah padruwen Desa Adat;
- ນາ ຫຼື ບິກລາບຽນິບາກຊູລາເອເລເທີ
ra. Nyaga kasucian, kelestarian, karesikan miwah katreptian Palemahan
ງາດາເອເລເທີ
Desa Adat;
- ລາ ຫຼື ບິກລາບຽນິບາກຊູລາເອເລເທີ
ka. Nglaksanayang parikrama manut nilai-nilai Sat Kerthi.

បញ្ជី

Palet 2

អំណាចតំណែងភូមិសាស្ត្រក្រុង

Indik Tata Pemerintahan Desa Adat

តំបន់ប្រជុំ

Kaping 1 Prajuru

បុរេសាស្ត្រ

Pawos 26

១៧៧ ភូមិសាស្ត្រក្រុងតំបន់ប្រជុំភូមិសាស្ត្រក្រុងភូមិសាស្ត្រក្រុងតំបន់ប្រជុំ

(1) Desa Adat Kikian kaenter antuk prajuru Desa Adat, kamanggala

ភូមិសាស្ត្រក្រុងតំបន់ប្រជុំ

antuk Bandesa Adat.

១៧៨ ភូមិសាស្ត្រក្រុងតំបន់ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំ

(2) Banjar kaenter antuk Prajuru Banjar kamanggala antuk Kelihan Banjar utawi

ភូមិសាស្ត្រក្រុងតំបន់ប្រជុំ

Kelihan Adat.

១៧៩ ភូមិសាស្ត្រក្រុងតំបន់ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំ

(3) Témpékan kaénter antuk Kelihan Témpékan;

១៨០ ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំ

(4) Prajuru Desa/Banjar patut:

ហា មិនឲ្យសាមីស្រមៃប្រើប្រាស់ប្រាណីយ៍

ha. Mawit saking Krama Ngarep utawi Pangelé;

នា ភាគីប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំ

na. Kadegang prajuru malarapan antuk paras paros utawi pamilihan

តំបន់ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំ

jeroning paruman krama Desa/Banjar Adat nyabran 5 warsa, sajawaning

ភូមិសាស្ត្រក្រុងតំបន់ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំភូមិសាស្ត្រក្រុងតំបន់ប្រជុំ

wénten pariindikan tios tur sang sampun puputing panumaya kengin kapilih

wa. Lan sane sewosan sane wenten pakilitnya ring Desa Adat.

121 1 ທາທິນິທິກຸສາລາພາລິສຸວັຍບິກສຸສປິບາເຣີ ທາສູບູລາຍາເຣີ

(2) Tata titine nglaksanayang swadharma inucap ring ajeng, tan maren patut
ສາທິກຸສາລາພາລິສຸວັຍບິກສຸສປິບາເຣີ ທາສູບູລາຍາເຣີ
satinut ring daging awig-awig, pararem, dresta miwah pamutus paruman
ສູຍາກຸດທະເຣີ

Krama Adat.

121 2 ບາລາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ ບາລາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ

(3) Panglaksanane inucap ring ajeng patut kasiarang ring Desa/Banjar Adat
ສາບູລາຍາເຣີ

kapungkur ipun.

131 ສູມາກຸຕາວາວິສູມາງຸປູທາສາລາຍາເຣີ ສູມາກຸຕາວາວິສູມາງຸປູທາສາລາຍາເຣີ

(4) Sumakuta utawi sumanggup natak pamutus paruman krama Desa Adat
ຕິນິນິສຸວັຍບິກສຸສປິບາເຣີ

ngeninin swadharman soang-soang prajuru.

ບາບາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ

Pawos 29

ບາບາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ ບາບາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ

Patias utawi olih –olihan prajuru Desa Adat, luihé:

ບາ ບາບາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ ບາບາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ

ha. Luput ½ reramon utawi peson-peson, sane kasulurang
ຍາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ

manut pararem;

ສາ ບາບາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ

na. Polih tanding tengah;

ສາ ບາບາສາລາພາລິສຸວັຍບິກສຸສປິບາເຣີ

ca. Patias siosan manut pararem;

បុរាណសាស្ត្រ

Pawos 30

១២៧ ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

(1) Prajuru Desa Adat, kapilih nyabran 5 warsa, ngawit saking padewasané
សម្រាប់ប្រជុំបុរាណសាស្ត្រ

sane kaadegang prajuru Desa Adat.

១២៨ ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

(2) Prajuru Desa Adat sane swadharmannya sampun puputing sengker, kengin
សម្រាប់ប្រជុំបុរាណសាស្ត្រ

kapilih malih.

១២៩ ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

(3) Pariindikane ngadegang prajuru Desa Adat sakaluire, kapastikayang
សម្រាប់ប្រជុំបុរាណសាស្ត្រ

malarapan paruman Desa Adat tur kaingkupin antuk krama.

១៣០ ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

(4) Wusan dados prajuru Desa Adat, sangkaning:

ហា រូម/លីណា

ha. Seda/Lina

នា ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

na. Pinunas ngraga malantaran jalaran sane pastika;

នា ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

ca. Swadharmannya sampun puputing sengker;

រា ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

ra. Kawusanang/ kanorayang olih krama Desa duaning iwang pamargi
សម្រាប់ប្រជុំបុរាណសាស្ត្រ

manawi nilar sesana;

១៣១ ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

(5) Ngentosin, ngwusanang utawi nganorayang prajuru Desa Adat, patut

សម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រសម្រាប់ប្រជុំបុរាណសាស្ត្រ

kamargiang sajeroning paruman krama Desa Adat tur kaingkupin

គ្រូមកុដាតា

Krama Desa.

តាបិក្រាសាហុដាតា

Kaping 2 Sabha Desa

ហុហាសិក្រូតា

Pawos 31

១៧១ សាហុដាតាហិក្រូប្រតិបត្តិសាហុដាតាសាមប្បន្ទិសាប្រិហិក្រូតា

(1) Sabha Desa, inggih punika pamucuk desa sane sampun wikan ring indik
ឯមតិសេវាមលេត្តិមតិសេវា

dharmaning agama lan dharmaning negara.

១៧២ ស្នង់មតិសាហុដាតាពិរុសតិក្រូតាមតិមតិក្រូតាពិរុសតិក្រូតា

(2) Swadharma Sabha Desa, ngicenin dharma tetimbangan majeng ring Prajuru
ហុដាតាប្រិកា

Desa, luihnya:

ហា កំណែប្រែប្រួលក្រូតាមតិមតិក្រូតា

ha. Ngardi awig-awig lan utawi pararem Desa Adat;

តា ក្រិក្រិក្រិសាហុដាតា

na. Ngrincikang pawangunan Desa Adat;

សា ក្រិក្រិក្រិសាហុដាតាពិរុសតិក្រូតា

ca. Ngrincikang olih-olihan lan prabia Desa Adat;

ហា ក្រូតាសាហុដាតា

ra. Nglaksanayang pangrencana Desa Adat.

ហាហាសាហុដាតា

Tata Cara Ngadegang Sabha Desa

ហុហាសិក្រូតា

Pawos 32

១៧១ សាហុដាតាហុដាតាប្រិកាសិក្រូតាសិក្រូតា

(1) Sabha Desa akwehnya 5 (limang) nyantos 9 (sanga) diri.

១៧២ សាហុដាតាសាហុដាតាប្រិកា

(2) Sane dados kaadegang Sabha Desa luihnya:

1291 **ស្នង់មតិវិទ្យាសាស្ត្រប្រជុំសមាជិកវិស័យសិទ្ធិមនុស្ស**

(2) Swadharma Kerta Desa, wenang mapaica saluwiring dharma tetimbang
វិប្បទ្រព្យវិទ្យាសាស្ត្រ

ring Prajuru Desa.

ហា ហិឡិនិស្រាប្បវិទ្យាសាស្ត្រសិក្សាសិទ្ធិមនុស្ស

ha. Indik Prajuru Désa sane singsal ngamargiang awig-awig.

នា ហិឡិនិស្រាប្បវិទ្យាសិទ្ធិមនុស្សវិទ្យាសាស្ត្រ

na. Indik nguwah nguwuhin Awig-awig Désa Adat.

នា ហិឡិនិស្រាប្បវិទ្យាសិទ្ធិមនុស្សវិទ្យាសាស្ត្រសិក្សាសិទ្ធិមនុស្ស

ca. Indik kawéntenan byuta ring Désa Adat sane kasengguh perkara.

1292 **សេចក្តីសម្រេចស្តីពីការងារសិទ្ធិមនុស្សក្នុងប្រទេស**

(3) Kawenangannia, ngicénin dharma tetimbang lan ngawantu Prajuru Désa
សេចក្តីសម្រេចស្តីពីការងារសិទ្ធិមនុស្សក្នុងប្រទេស

lan krama désa yéning wénten pikobet indik pamargin awig-awig

សេចក្តីសម្រេចស្តីពីការងារសិទ្ធិមនុស្ស

lan sane kasengguh perkara.

វិធានការងារសិទ្ធិមនុស្ស

Tata Cara Ngadegang Kerta Désa

បទប្បញ្ញត្តិ

Pawos 34

1293 **វិធានការងារសិទ្ធិមនុស្សក្នុងស្ថានភាពសិទ្ធិមនុស្ស**

(1) Kerta Desa akwéhnya 3 (tigang) diri nyantos 5 (limang) diri.

1294 **សេចក្តីសម្រេចស្តីពីការងារសិទ្ធិមនុស្ស**

(2) Sané dados kaadegang Kerta Désa luiré:

ហា មិឡិនិស្រាប្បវិទ្យាសិទ្ធិមនុស្សក្នុងប្រទេស

ha. Mawiwit saking krama ngarep, naenin dados Prajuru Désa utawi

ប្រទេស

Prajuru Banjar.

នា វិធានការងារសិទ្ធិមនុស្សក្នុងប្រទេស

na. Wikan ring daging sastra agama, hukum adat lan hukum Nasional.

ສາ ບາງຍາຊົງໄສວາມໄສວາ ສາບຸຣິອິຍາຊຽນຸກຽບເອາສາ

ka. Paruman sekaa-sekaa, kawentenang manut kabuatan.

127 ບໍ່ຕິລາບາງຍາຊຽນ/ເທບູຣິອິຍາຊຽນຸກຽບເອາສາ

(2) Pamargin paruman Desa/Banjar Adat patut nganutin dudonan:

ບາ ບາງຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ

ha. Paruman wawu kengin kakawitin sasampune katedunin pinih

ສິດສິດບໍ່ບຸຣິອິຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ
kedik kalih pah tiga lintang saking sang sane patut ngamiletin paruman
ສາຍຕູນບາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ
kamanggala antuk tengeran suaran kulkul, mabusana adat Bali,
ເອາສາບຸຣິອິຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ
tan kalugra makta gagawan sakaluire, karihinin antuk ngarcana
ສາຍຕູນບາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ

Bhagawan Panyarikan, majalaran widi widhana lan cane;

ສາ ຍາສາບຸຣິອິຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ

na. Maka pangawit kalaksanayang panyacak pangesep, karuntutin

ບາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ
antuk nyacak dadosan, wawu kalanturang antuk parum, sasampun
ບາງຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ
paruman puput, patut kacakcak malih, tur sane kasep, sang ninggal
ບາງຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ
paruman miwah sane nosa, wenang katibakin danda, sane ageng
ບາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ

alitipun, kasulurang manut pararem;

ສາ ຍາສາຍສິດສິດບາງຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ

ca. Maka pamastika wahu kengin nyacak pangsep, kasulurang

ຍາຊຽນຸກຽບເອາສາ

manut pararem;

ກາ ສາຣິງກາສິບາງຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ

ra. Sajeroning paruman tan kalugra ngawetuang wak ghora minakadi

ຕໍ່ສິດສິດບາງຍາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ
ngardi biyuta, sang murug wenang keni pamidanda beya pacamil sakadi
ສາຍຕູນບາຊຽນຸກຽບເອາສາບໍ່ຕິລາບາງຍາຊຽນຸກຽບເອາສາ

dandaning anguman uman ring paseban, sane kasulurang manut pararem;

ka. Pamutus babawosan sane briyuk sapanggul utawi ingkup punika
sane kaaptiang tur kamanggehang.

121. Prade daging paparumanne nenten kaingkupin, prajuru Desa/Banjar Adat mangda
ngilikang babawos saha pamutusnya mangda kararemin antuk krama Desa/Banjar
Adat, bilih jantos ping tiga taler nenten prasida kaingkupin, prajuru
Desa/Banjar dados nunas bawos ring Kerta Desa lan Sabha Desa bilih
pamutus Kerta Desa taler nenten kaingkupin prajuru Desa Adat kengin
nunasang indike punika ring Majelis Desa Adat manut dudonan.

ບາບາສິບ໒໑

Pawos 36

121. Sajeroning paruman krama Desa, Bendesa Adat patut nyiarang pamargine
ngenterang Desa, pamekas ngeninin indik :

ha. Munjuk lungsuring gebogan krama saha ayah-ayahane, minakadi
sulur artabrana druen Desa Adat.

na. Pangrencanan prajuru, ngeninin Utsahan Desane kapungkur.

- 121 បម្រាមសារព្រះបាទសម្តេចនាយករដ្ឋមន្ត្រីប្រចាំរាជរដ្ឋាភិបាល
 (2) Pamutus paruman krama Desa sane sinanggeh pararem, kamanggehang maka
 បម្រាមសារព្រះបាទសម្តេចនាយករដ្ឋមន្ត្រីប្រចាំរាជរដ្ឋាភិបាល
 pamitegep panglaksanaan awig-awig.

បទប្បញ្ញត្តិ

Pawos 37

- 122 បទប្បញ្ញត្តិសម្រាប់ការងារសេវាសង្គម
 (1) Paruman prajuru Desa Adat, kawenangang wantah ngrincikang pangrencana
 បទប្បញ្ញត្តិសម្រាប់ការងារសេវាសង្គម
 marep ring utsahan Desane kapungkur

- 123 បទប្បញ្ញត្តិសម្រាប់ការងារសេវាសង្គម
 (2) Paruman prajuru Desa Adat, tan kawenangang ngamedalang tategen ring
 បទប្បញ្ញត្តិសម្រាប់ការងារសេវាសង្គម
 Krama Desa, saderenge kaingkupin antuk krama Desa.

- 124 បម្រាមសារព្រះបាទសម្តេចនាយករដ្ឋមន្ត្រីប្រចាំរាជរដ្ឋាភិបាល
 (3) Pamutus Paruman Prajuru/ Kerta Desa/ Sabha Desa kengin ngwetuang pasuara
 បម្រាមសារព្រះបាទសម្តេចនាយករដ្ឋមន្ត្រីប្រចាំរាជរដ្ឋាភិបាល
 manut daging pituduh sang ngawa rat, utawi ngonekang pamutus sane pecak
 សម្រាប់ការងារសេវាសង្គម
 sampun dados Pararem Krama Desa.

កថាខណ្ឌបទប្បញ្ញត្តិសម្រាប់ការងារសេវាសង្គម

Kaping 2 Pesangkepan Krama Desa Adat

បទប្បញ្ញត្តិ

Pawos 38

សម្រាប់ការងារសេវាសង្គមសម្រាប់ប្រជាជនសេវាសង្គម
 Sajeroning sangkepan, Bandesa utawi Prajuru Adat patut nambyakang :

1. បទប្បញ្ញត្តិសម្រាប់ការងារសេវាសង្គម

- ១៤១ បកាសតាសាប្រប្បុរសខ្មែរស្រីស្រីពិសេសៗមតិ។
(6) Pabacakan pangrauh kamargiang sadurung ngawit paruman;
- ១៤២ សុភ័ក្តិពិសេសៗប្រប្បុរសខ្មែរស្រីស្រីពិសេសៗ
(7) Sakeng ngawit rauh puput sang ngayah patut malinggih trepti, sadurung
សាស្ត្រាស្រីស្រីពិសេសៗប្រប្បុរសខ្មែរស្រីស្រីពិសេសៗ
katitah kangkat matang, sang ngayah tegteg malinggih;
- ១៤៣ សហគន្ធនិកសាប្បុរសខ្មែរស្រីស្រីពិសេសៗ
(8) Sahanan pinaka pamutus mangda madasar antuk dasar tan piwal ring pamargi
សាស្ត្រាស្រីស្រីពិសេសៗ
katah tur mawesana kabecikan;
- ១៤៤ ប្រាសាទិកសាប្បុរសខ្មែរស្រីស្រីពិសេសៗ
(9) Prade rikala mutusang babawos tan sida antuk puluk, kaputusan antuk
ប្រាសាទិកសាស្ត្រាស្រីស្រីពិសេសៗ
paswaran pinih akeh.

បញ្ជី ១៣

Palet 4

ហិក្ខុនិក្ខេបនាមា

Indik Lembaga Adat

សិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម

Kaping 1 Paiketan Pemangku

បុគ្គលិក ១៣

Pawos 40

បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣
 Paiketan Pemangku inggih punika pupulan warga sane sampun katambyakan pinaka
 សិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣
 mangku. Angga paiketan mangku maswadharma kukuh ngamargiang dharma
 សិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣
 kapamangkuan , nincapang kaweruhan lan kawagedan indik kapamangkuan, tur
 សិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣ បរិស្ថានសិប្បកម្ម ១៣
 mausaha manados panuntun pamargi ajahan agama miwah sida manados tatuladan.

គ) ឧប្បិប្បកាមធិប្បយុត្តិបមត្តបកាវតាធិបាណ៌

na. Marep ring prabean Pitra Yadnya ring Pamangku, Panyadé, Serati
សូត្រិយុត្តិបាណ៌ធិបាណ៌ធិបាណ៌ធិបាណ៌ធិបាណ៌ធិបាណ៌ធិបាណ៌
Sutri, yan séda ri wekas, Krama Désané patut maweh Dana Punia
ឧត្តរាណប្បិប្ប

manut pararem.

១៤) បមត្តបកាវតាធិបាណ៌ធិបាណ៌ធិបាណ៌ធិបាណ៌ធិបាណ៌ធិបាណ៌ធិបាណ៌

(6) Pamangku patut ngamanggehang sesana miwah agem-ageman pamangku;

បុរោសិ្ត

Pawos 42

ស្វដ្ឋាធិបមត្ត

Swadharmaning pamangku:

ហ) កុត្តិកាបដាបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

ha. Ngenterang upacara piodalan ring kahyangan sane kaempon utawi ring
បកុបន្តបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

pakubon soang-soang krama ;

គ) ប្រាសិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

na. Prade sinalih tunggil pamangku kahyangan desa kapialang utawi cuntaka,
វិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

rikala piodalan ring pura sane kaempon, kengin nyelang pamangku

បកុបន្តបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

kahyangan druwen desa sane tiosan, utawi nuhur sang sulinggih,

វិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

katitenin antuk prajuru ;

ឃ) យធានបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

ca. Yan pamangku kalayusekaran wenang anglepas swadharma, kasulurang
ឧត្តរាណប្បិប្ប

manut pararem ;

ង) យធានបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

ra. Yan Pamangku sampun tigang rahina ngayah ring pura sane kaempon,
វិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណបិណ្ណ

kancit wenten kulawargannya kalayusekaran, pamangku inucap tan

- ca. Ring sajeroning nincapang kaweruhan pacalang polih aguron-guron saking
ကျာ်ဃိဂံၤမၤဃၢ်
guru wisesa.
- ၇၂ ပၤခၢ်ပၤပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤ
၇၃ Pacalang polih olih-olihan manut pararem;
၇၄ သ့ၣ်ပၤပၤပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤ
၇၅ Swadharma pacalang kadabdabin nganutin tuntunan sasana pacalang;
၇၆ ဟံၣ်တၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤ
၇၇ Tuntunan sasana pacalang kamedalan olih Majelis Desa Adat;
၇၈ ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ
၇၉ Masa ayahan Pacalang pateh ring masa ayahan Bandesa lan Prajuru.

ကၢ်ပိၤစၢ်ပၤပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤ

Kaping 5 Paiketan Yowana Desa Adat

ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

Pawos 48

ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

Paiketan yowana Desa Adat :

- ၇၁ ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ
၇၂ Anak-anaking krama sane sampun mayusa 12 tiban utawi sampun ngeranjing
၇၃ ကၢ်ပိၤစၢ်ပၤပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤ
ring SMP kelas 1 ngantos mayusa 35 warsa tur durung marabian mangda
၇၄ ကၢ်ပိၤစၢ်ပၤပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤ
nyaluk manados angga Yowana Desa Adat.
- ၇၅ ဟံၣ်တၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤ
၇၆ Yowana Desa Adat Kikian mawasta Yowana Wahyu Putra Kencana.
- ၇၇ ပၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ
၇၈ Angga Yowana Desa Adat patut ngarembe parikrama krama manut sesanan
၇၉ ကၢ်ပိၤစၢ်ပၤပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤတၢ်ဒုးပၤ
nyane lan pituduh Bandesa lan Prajuru Desa Adat.

តារាង ៤១ បរិវេណភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ

Kaping 6 Paiketan Krama istri Desa Adat

បុរាណសាស្ត្រ ១៣៦

Pawos 49

បរិវេណភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ
Paiketan Krama Istri inggih punika pupulan istri krama lanang Desa sane maswadharma
ព្រះមហាក្សត្រសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ
Ngarampih swadharma krama lanang kalih ngamargiang parikrama Desa manut pabuat.

តារាង ៤២ បរិវេណភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ

Kaping 7 Paiketan Pasraman

បុរាណសាស្ត្រ ១៣៧

Pawos 50

បុរាណសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ
Pasraman inggih punika genah paajah-ajahan utawi pauruk-urukan majeng warga
ព្រះមហាក្សត្រសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ
Nganinin Tri Kerangka Agama Hindu tur parilaksanan nyane.

**បញ្ជី ១១
Palet 5
ហិក្ខុតិវ្យាបថេរ
Indik Kulawarga**

**តាបិ ៧ បថិហាតិ
Kaping 1 Pawiwahan
ហុហាមិ ១៧
Pawos 51**

- ១៧ គ្រូយុតតមិកតាដិគ្រូយុតត្រូវបញ្ជូនដំបូងបង្អស់បញ្ជូនដំបូងបង្អស់
 (1) Krama Desa minakadi krama Banjar, patut sareng nyanggra miwah nitenin yan
 រូបត្រូវតែដំបូងបង្អស់បញ្ជូនដំបូងបង្អស់
 wenten sinalih tunggil krama sane nglaksanayang upacara pawiwahan.
- ១៨ បញ្ជូនដំបូងបង្អស់បញ្ជូនដំបូងបង្អស់
 (2) Panglaksanaan pawiwahan, mawit saking :
 ហ ឧបត្ថម្ភសម្រាប់ការងារ
 ha. Malantaran papadikan;
 គ ឧបត្ថម្ភគ្រូយុតត្រូវបញ្ជូនដំបូងបង្អស់
 na. Malantaran ngorod, marangkat rihin wahu kakrunayang;
 ឃ ឧបត្ថម្ភគ្រូយុតត្រូវបញ្ជូនដំបូងបង្អស់
 ca. Malantaran nyentana utawi nyentana nyeburin;
- ១៩ ហិក្ខុតិវ្យាបថេរ ១៧ តាដិគ្រូយុតត្រូវបញ្ជូនដំបូងបង្អស់
 (3) Indik pawiwahan, Desa Adat Kikian ngamanggehang Undang-Undang
 ដំបូងបង្អស់បញ្ជូនដំបូងបង្អស់
 miwah Peraturan Pemerintah, sane ngindikang pawiwahan mapagamel
 គឺសម្រាប់ការងារសម្រាប់ការងារ
 kecap sastra agama tur kanutang ring drestan desa.
- ២០ ដំបូងបង្អស់បញ្ជូនដំបូងបង្អស់
 (4) Sinalih tunggil krama sane pacang nglaksanayang upacara Pawiwahan, mangda

ຍມາຊາສິປຽງ
masadok ring prajuru.

191 ບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

(5) Pawiwahan sane kamanggehan ring Desa Adat Kikian:

ບາ ບາຊາສິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

ha. Patut kategepin antuk Tri Upasaksi inggih punika: manusa saksi,
ທຸກສາສາຍິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

Bhuta saksi miwah dewa saksi nganutin Agama;

ສາ ຍາຊາສິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

na. Manusa saksi minakadi prajuru Banjar/Desa Adat miwah prajuru
ທິສິບາກິກາທອາເທນິສິຊາສິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

Dinas, sane nglantur nglikitayang pawiwahne punika;

ສາ ບາຊາສິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

ca. Taler patut kategepin antuk penyaksi saking krama Banjar.

192 ມານຸບິປຽງທາພບຕາສາຍິສາຍິທາກິກາທອາເທນິສິຊາສິ

(6) Saluwir prabeya panyaksi, kamedalang olih sang mawiwaha, manut dudonan
ມາສາຍິທາກິກາທອາເທນິສິຊາສິ

Sakadi ring sor puniki:

ບາ ບາກາສາຍິສາຍິທາກິກາທອາເທນິສິຊາສິ

ha. Panyaksi ka Banjar;

ສາ ບາກາສາຍິສາຍິທາກິກາທອາເທນິສິຊາສິ

na. Panyaksi ka Desa Adat;

ສາ ບາກາສາຍິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

ca. Panyaksi ring prajuru Desa Adat miwah prajuru dinas;

ກາ ບາກາສາຍິທາກິກາທອາເທນິສິຊາສິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

ra. Panebas ilikita pawiwahan sane, ageng alitipun nganutin pararem
ຍິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

miwah pamastikan sang ngawawenang.

193 ບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

(7) Pawiwahan sane nenten kadadosang :

ບາ ກິສາຍິທາກິກາທອາເທນິສິຊາສິບໍລິບາທາຊາກສາຍຕູ້ບາກິກາທອາເທນິສິຊາສິ

ha. Ring sameton sodet miwah kuwalon;

malarapan antuk:

១៧១ គបុទេយ្យេលរាបត្រត្រតាតា

(1) Kapratama, malarapan antuk canang;

១៧២ តាបិភារិវិវាត្រត្រតាតា

(2) Kaping kalih, nglanturang babawosan;

១៧៣ តាបិភារិវិវាត្រត្រតាតាបិភារិវិវាត្រត្រតាតា

(3) Kaping tiga, malarapan tipat bantal, pinaka cihna pasuakan

បបទំតាតាសាយុត្រត្រតាតា

Papadikanne sampun puput;

១៧៤ ឆាយានិវាត្រត្រតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

(4) Sajawaning dudonan sakadi ring ajeng, taler nganutin desa kala patra.

គា សាយុត្រត្រតាតាបបទំតាតាសាយុត្រត្រតាតាបបទំតាតាសាយុត្រត្រតាតា

na. Sasampun pasuakan papadikane puput, wadone raris kairing budal

គាបហ្មមហាត្រត្រតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

kapaumahan lanange, nuli katiwakin pabiakala lan upacara

បបិហាតាតា

pawiwahan;

១៧៥ មត្តបត្តិវិវាត្រត្រតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

ca. Mangda pangambile tumus sekala niskala, ring subha dewasa sane

សាយុត្រត្រតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

sampun kacumponin, kulawarga purusa raris matur pakeling wadone ring

សត្រុ/បបទំតាតាសាយុត្រត្រតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

sangguh/pamrajan pradhane, majalaran antuk pejati.

១៧៦ យានបិហាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

(3) Yan pawiwahane malantaran antuk ngorod/ngrangkat/ngunggahin/ngrenanin,

បហ្មមហាត្រត្រតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

Patut kadudonang sakadi ring sor:

ហា ឆាយានិវាត្រត្រតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

ha. Reraman lanange patut ngawetenang pejati malantaran duta, sakirang-

តាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

kirangnya 2 (kalih) diri;

គា ចិន្តាបិហាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតាតា

na. Genah antena tan kengin ring pumahan lanange, sadurung katiwakin

ក្របសភាបក្សសាលា

upacara pabiakala;

នា ប៊ែតទីក្រុមសម្រុះស្នាក់នៅស្រុកស្រីសោយ ប៉ុន្តែស្រីសោយ
 ca. Pejatine patut kadulurin antuk panglukuan, mapurwaka antuk nglungsur
 ពីប្តីមិនមែនប្តីរបស់ខ្លួន ឬស្រីមិនមែនស្រីរបស់ខ្លួន

geng rena sinampura ring reraman dane, sinambi nunas gagalangan
 មនុស្សមិនមែនមនុស្សស្រីរបស់ខ្លួន

malih pidan babawose pacang kalanturang,

នា មនុស្សមិនមែនមនុស្សស្រីរបស់ខ្លួន ឬស្រីមិនមែនស្រីរបស់ខ្លួន
 ra. Munggwing daging pabligbagan babawose salanturnya, mastikayang

ទៅក្នុងស្រុករបស់ខ្លួន ឬស្រីមិនមែនស្រីរបស់ខ្លួន
 tatibak palegan reraman daane, ring reraman lanange, miwah migumang

ក្រុមសម្រុះស្នាក់នៅស្រុកស្រីសោយ
 ក្រុមសម្រុះស្នាក់នៅស្រុកស្រីសោយ

dewasa pawiwahanne kapungkur.

១៣១ ហេតុអ្វីស្រីមិនមែនស្រីរបស់ខ្លួន ឬស្រីមិនមែនស្រីរបស់ខ្លួន

(4) Anak istri sane kajejerang dados sentana rajeg:

ហា ក្រុមសម្រុះស្នាក់នៅស្រុកស្រីសោយ ប៉ុន្តែស្រីសោយ
 ha. Kapatutang ngidih anak lanang, sane kabawos pawiwahan kaceburin;

នា សម្រេចបានហើយ បើប្តីរបស់ខ្លួន ឬស្រីមិនមែនស្រីរបស់ខ្លួន
 na. Sasampun pamargin paperasne puput, sang kalih nuli katiwakin

ក្រុមសម្រុះស្នាក់នៅស្រុកស្រីសោយ
 ក្រុមសម្រុះស្នាក់នៅស្រុកស្រីសោយ

upacara pawiwahan sakadi patutipun;

នា សម្រេចបានហើយ បើប្តីរបស់ខ្លួន ឬស្រីមិនមែនស្រីរបស់ខ្លួន
 ca. Sane istri sinanggeh sentana rajeg utawi purusa;

ហា សម្រេចបានហើយ បើប្តីរបស់ខ្លួន ឬស្រីមិនមែនស្រីរបស់ខ្លួន

នា សម្រេចបានហើយ បើប្តីរបស់ខ្លួន ឬស្រីមិនមែនស្រីរបស់ខ្លួន
 ra. Sane lanang sinanggeh sentana nyeburin utawi pradhana.

២៧ ប្រទាំងឡាយក៏ប្រទាំងឡាយនៃស្រី/ប្រទាំងឡាយនៃប្រុស

ha. Pratisentana inggih punika sentana lanang/istri sane metu

saking

បរិវាហន្តរាសាស្ត្រ

pawiwahan sane sah.

២៨ ឯកសារប្រទាំងឡាយនៃស្រី/ប្រទាំងឡាយនៃប្រុស

na. Sentana paperasan inggih punika sentana lanang/istri sane wenten

សញ្ញាណប័ណ្ណនៃស្រី/ប្រទាំងឡាយនៃប្រុស

sangkaning ngidih sentana, maduluran antuk upasaksi sekala lan niskala;

២៩ ឯកសារនៃប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

(2) Sentana rajeg inggih punika pratisentana wadon sane karajegang pinaka purusa.

៣០ ឯកសារនៃប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

(3) Sentana sane metu saking pawiwahan tan sah, mangda linggihnyane pastika patut

តាមប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

kategepin antuk sangaskara manut sastra agama lan dresta, kasulurang manut

ប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

pararem

៣១ ប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

(4) Krama Desa kengin ngrajegang sentana rajeg, yadiastun sampun maderbe sentana

នៃប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

lanang, kasulurang manut pararem.

៣២ ប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

(5) Pawiwahan sane nenten ngwetuwang sentana, kulawarga inucap kengin ngidih

នៃប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

Sentana.

៣៣ ប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

ha. Kapratama, saking kulawarga kapurusa sane pinih tampek pakilit

ប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

pakulawargan;

៣៤ ប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

na. Kaping kalih, prade nenten wenten kulawarga purusa, dados ngidih

នៃប្រទាំងឡាយនៃប្រទាំងឡាយនៃប្រុស

sentana saking kulawarga pradhana;

- na. Wenten paprenahan nedunang saking sang meras;
- ສາ ສາບຸຣຸຢຳສາລິນບໍລິສຸໂຫສຸນບໍ່ທບຸງຸຸຍິສສາດຂໍສຸນບໍ່ທ
- ca. Kautamiang saking lelintihan kulawarga purusa, minakadi kulawarga
 ແງຕູນຸຈຸຕູກຸແງຕູນຸຊຸກຸແງຕູນຸສຸກຸແງຕູນຸອິກຸຕາລິບຸສິ
 tunggal sanggah, tunggal dadia, tunggal panti, tunggal paibon, yaning
 ແງຕູນຸສຸກຸກຸສາຕູນຸສາລິສຸນບໍ່ທບຸຸຸບຸກຸທາສາຕູນຸສາຕູນຸສຸກຸກຸ
 tan wenten, kengin saking kulawarga pradhana, pradene taler tan wenten,
 ບາບຸກຸສາຕູນຸສາລິສຸນບໍ່ທບຸຸຸບຸກຸທາສາຕູນຸສາຕູນຸສຸກຸກຸ
 wahu kengin meras sapa sira ugi manut pakarsan sang meras,
 ສາສາບຸຣຸສາລິສຸນບໍ່ທບຸຸຸບຸກຸທາສາຕູນຸສາຕູນຸສຸກຸກຸ
 sakewanten pinih rihin taler patut kauptsahayang mangda sang kaperas
 ສາຕາຍບໍລິສຸ
 maagama Hindu;
- ກາ ກາຕູນຸສຸກຸກຸຕາຕິສິສຸສາບໍ່ທບຸຸຸບຸກຸສາຕູນຸສາຕູນຸສຸກຸກຸ
- ra. Kengin ngrajegang sentana paperasan lintangan ring adiri, lanang wiadin
 ບໍລິສຸສາລິສຸນບໍ່ທບຸຸຸບຸກຸທາສາຕູນຸສາຕູນຸສຸກຸກຸ
 istri, yan sampun nganutin sulur paperasan sane patut .

ສາບຸຣຸສາລິສຸນບໍ່ທບຸຸຸ
 Kaping 4 Pewarisan
 ບາບຸສາລິສຸນບໍ່ທບຸຸຸ
 Pawos 57

- 171 ບຸຣຸກຸທາສາຕູນຸສາລິສຸນບໍ່ທບຸຸຸບຸກຸທາສາຕູນຸສາຕູນຸສຸກຸກຸ
- (1) Prajuru Désa minakadi prajuru Banjar Adat, wenang sareng mawosin miwah
 ສິກຸສາລິສຸກຸສຸກຸສາລິສຸນບໍ່ທບຸຸຸບຸກຸສາຕູນຸສາຕູນຸສຸກຸກຸ
 niténin yan wenten sinalih tunggil krama ngindikang warisan.
- 181 ບໍລິສຸສາລິສຸນບໍ່ທບຸຸຸບຸກຸທາສາຕູນຸສາຕູນຸສຸກຸກຸ
- (2) Indik warisan, Desa Adat Kikian ngamanggehang uger-uger jagat minakadi
 ສາບຸຣຸສາລິສຸນບໍ່ທບຸຸຸບຸກຸທາສາຕູນຸສາຕູນຸສຸກຸກຸ
 kawicaksanan sang maraga guru wisésa, kaanutang ring drestan désa, sané
 ສາບຸຣຸສາລິສຸນບໍ່ທບຸຸຸບຸກຸທາສາຕູນຸສາຕູນຸສຸກຸກຸ
 kapikukuh antuk pararem.

១២១ ដំបង់ពំន្តិវង់បរិសាស្ត្រមេត្តមនុស្សប្រិយៗ

(2) Sang pacang ngindikang warisan, mangda masadok ring prajuru.

ភាសាខ្មែរក្រហម

Kaping 5 Balu

បុរាណសាស្ត្រ

Pawos 58

១២២ ហាមហាត្តប្បវេណី

(1) Ayahan Balu, luiré :

ហា ពេលប្តីប្រពន្ធគ្រប់គ្នាស្រឡាត់ស្រឡាយលើទៅលើទៅប្រនិសាស្ត្រ

ha. Balu rémban, sane pianaknyané kantun alit-alit, punika keni

ហាមហាត្តប្បវេណីស្រឡាត់ស្រឡាយលើទៅលើទៅប្រនិសាស្ត្រ

ayahan balu rémban, sane kasulurang manut pararem.

គា ពេលប្តីប្រពន្ធគ្រប់គ្នាស្រឡាត់ស្រឡាយលើទៅលើទៅប្រនិសាស្ត្រ

na. Balu ngelintik, keni ayahan balu manut balunyané, yan lanang keni

ហាមហាត្តប្បវេណីស្រឡាត់ស្រឡាយលើទៅលើទៅប្រនិសាស្ត្រ

ayahan lanang, yan istri keni ayahan istri.

បញ្ជី

Palet 6

ហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ច

Indik Warga Desa Adat

ភាសាខ្មែរក្រហម

Kaping 1 Krama Desa Adat

បុរាណសាស្ត្រ

Pawos 59

១២៣ ធានាសុខភាពដល់ប្រជាជនក្នុងតំបន់ភ្នំពេញ

(1) Sahananing sang jenek mapaumahan ring wawengkon wawidangan Désa

ឧទាហរណ៍នៃការសិក្សាអំពីវប្បធម៌ប្រជាជន

Adat Kikian, sinanggegh warga Désa.

១២១ ប្រជាជនប្រទេសឥណ្ឌូចិន ដែលមានវប្បធម៌ស្រដៀងគ្នា រាប់បញ្ចូលគ្នា

(2) Warga Désa inucap ring ajeng, linggihnyané wénten 3 (tigang) soroh :

ហា ប្រជាជនប្រទេសឥណ្ឌូចិន ដែលមានវប្បធម៌ស្រដៀងគ្នា

ha. Warga Désa sane maāgama Hindu, mipil tur sareng nyungkemin
គោរពបូជាធម៌ឥណ្ឌូចិន ដែលមានវប្បធម៌ស្រដៀងគ្នា

Kahyangan Désa Adat Kikian, sinanggegh Krama Désa
ឧទាហរណ៍នៃការសិក្សាអំពីវប្បធម៌ប្រជាជន

Adat Kikian.

គា ប្រជាជនប្រទេសឥណ្ឌូចិន ដែលមានវប្បធម៌ស្រដៀងគ្នា

na. Warga Désa magama Hindu sane wantah nyarengin ring Pawongan
ដែលមានវប្បធម៌ស្រដៀងគ្នា ដែលមានវប្បធម៌ស្រដៀងគ្នា

miwah palemahan kewanten, sinanggegh krama tamiu, sane kasulurang
ដែលមានវប្បធម៌ស្រដៀងគ្នា

manut pararem.

គប ប្រជាជនប្រទេសឥណ្ឌូចិន ដែលមានវប្បធម៌ស្រដៀងគ្នា

ca. Warga Désa boya maāgama Hindu sane wantah nyarengin ring
ដែលមានវប្បធម៌ស្រដៀងគ្នា ដែលមានវប្បធម៌ស្រដៀងគ្នា

Pawongan lan Palemahan kéwanten, sinanggegh Tamiu sane
ដែលមានវប្បធម៌ស្រដៀងគ្នា

kasulurang manut pararem.

ប្រជាជនឥណ្ឌូចិន

Pawos 60

ប្រជាជនឥណ្ឌូចិន ដែលមានវប្បធម៌ស្រដៀងគ្នា

Wusan dados Krama Désa, luiрэ :

១២២ ឧទាហរណ៍នៃការសិក្សាអំពីវប្បធម៌ប្រជាជន

(1) Sangkaning :

ហា ឈ្មោះ/ឈ្មោះ

ha. Lina/Séda;

គា ប្រជាជនឥណ្ឌូចិន ដែលមានវប្បធម៌ស្រដៀងគ្នា

na. Pinunas ngraga, menawi magingisir linggih saking wawengkon Désa

sakancan punika.

- ကၢ သာသနာ့စီမံကိန်းဦးစီးဌာနမှူးဝန်ထမ်းများ၏ သာသနာ့စီမံကိန်းဦးစီးဌာနမှူးဝန်ထမ်းများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏
- na. Dados ngwakilang ring jadma tiosan, sane sampun menek daa/truna, သာသနာ့စီမံကိန်းဦးစီးဌာနမှူးဝန်ထမ်းများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏။
sane pinih kedik sampun mayusa 17 (pitulas) warsa.
- သၢ သာသနာ့စီမံကိန်းဦးစီးဌာနမှူးဝန်ထမ်းများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏
- ca. Dados ngampel utawi numbas ayahan, pradé :
၁၄၅၁ သာသနာ့စီမံကိန်းဦးစီးဌာနမှူးဝန်ထမ်းများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏
(1) Dados pegawai negeri utawi pegawai perusahaan swasta;
၁၄၅၂ ပါးစပ်ကမ်းခြေများရှိ သာသနာ့စီမံကိန်းဦးစီးဌာနမှူးဝန်ထမ်းများ၏
(2) Magenah ring desa siosan malantaran ngrereh pakaryan;
- ကၢ သာသနာ့စီမံကိန်းဦးစီးဌာနမှူးဝန်ထမ်းများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏
- ra. Dados nyeledi utawi nyuksukin Krama Ngarep yan sampun mayusa ၁၄၅၁ ပါးစပ်ကမ်းခြေများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏။
17 (pitulas) warsa.

ကပိတည်းကမ္ပဝန်ထမ်းများ
Kaping 2 Krama Tamiu lan Tamiu
ပုဒ်မ ၆၂
Pawos 62

ကပိတည်းကမ္ပဝန်ထမ်းများ

Kapatutan Krama Tamiu lan tamiu :

- ၁၄၅၁ ကပိတည်းကမ္ပဝန်ထမ်းများ ပုဒ်မ ၆၂ ကပိတည်းကမ္ပဝန်ထမ်းများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏
(1) Krama Tamiu lan Tamiu, patut madana punia ring Désa/Banjar Adat, ပါးစပ်ကမ်းခြေများ၏။
manut kalascaryan.
- ၁၄၅၂ ကပိတည်းကမ္ပဝန်ထမ်းများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏ ပုဒ်မ ၆၂ ကပိတည်းကမ္ပဝန်ထမ်းများ၏/ဦးစီးဌာနမှူးဝန်ထမ်းများ၏
(2) Krama Tamiu lan Tamiu patut polih pasayuban marupa pamitulung rikanjekan
ကပိတည်းကမ္ပဝန်ထမ်းများ
katiben pancabhaya.

បញ្ជីលេខ

Palet 7

ហិក្ខុនិស្ស័យមិបរុដ្ឋនិស្ស័យស្រុកមុនាណេសា

Indik Swadharma Miwah Swadikara Krama Desa Adat

ភាសាខ្មែរស្រុកមុនាណេសា

Kaping 1 Swadharma Krama Desa Adat

បញ្ជីលេខ

Pawos 63

ស្រុកមុនាណេសា

Swadharma Krama Desa Adat :

១៧១ ឧបាស្រ័យស្រុកមុនាណេសាសម្រាប់ប្រើប្រាស់ប្រាសាទប្រាសាទប្រាសាទ

- (1) Sahanan Krama Désa sane sampun marabian, patut ngawit dados Krama
មុនាណេសា

Desa ngarep.

១៧២ ឧបាស្រ័យស្រុកមុនាណេសាសម្រាប់ប្រើប្រាស់ប្រាសាទប្រាសាទ

- (2) Satunggil Krama, manut karendahan kulawarganya, patut keni sinalih
ប្រាសាទប្រាសាទ

tunggil ayah-ayah :

ហា ហាហាហាហា

ha. Ayahan Ngarep.

នា ហាហាហាហា

na. Ayahan Balu.

១៧៣ ឧបាស្រ័យស្រុកមុនាណេសាសម្រាប់ប្រើប្រាស់ប្រាសាទប្រាសាទ

- (3) Sasengker ngawit tedun ngayah :

ហា ឧបាស្រ័យស្រុកមុនាណេសាសម្រាប់ប្រើប្រាស់ប្រាសាទប្រាសាទ

ha. Marep ring Krama Désa sane mawit saking pawiwāhan, 6 (enem)

តោតិរុំសនិប្បូទ្រាសាលាសាបត្តាទិប្បិសាសាបតិ
sasih saking puput makala-kalan/ byakalan.

គា ឧប្បិស្រ្យមាតាតាមាតាមិស្រ្យាសិពាវាតិស្រ្យាមាតាមិ
na. Marep ring Krama Désa sane mawit saking ngarangin sane sareng
ឧស្រ្យមាតាតាសាស្រ្យាមាតាមិស្រ្យាមាតាមិ
makrama Désa, kasulurang manut pararem.

១៣១ ឧស្រ្យមាតាតាមាតាមិស្រ្យាសិពាវាតិស្រ្យាមាតាមិ
(4) Krama Désa sane wenang nyada yan sampun kapastika, luiré :
ហា ស្រ្យាមាតាមិស្រ្យាមាតាមិ

ha. Sungkan tahunan.
គា យាសាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
na. Yan sampun maderbé pangentos utawi panyeledi kasulurang manut pararem
គា រិសាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
ca. Risampun mayusa 75 warsa yan tan maderbé panyeledi.

១៣២ ឧស្រ្យមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
(5) Sang saking siosan désa yan sareng tedun makrama désa ring Désa Adat
និស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
Kikian, patut keni batu-batu utawi pamogpog, sane agengnyané
និស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
kasulurang manut pararem.

១៤១ យាសាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
(6) Yan wénten krama saking siosan désa sareng ngranjing makrama désa ring
មាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
Désa Adat Kikian, patut kadulurin antuk ilikita sane jangkep.

កាបិប្បិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
Kaping 2 Swadikara Krama Desa Adat
ហហហហ៍១៤៣
Pawos 64

សាសាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិស្រ្យាមាតាមិ
Sahanan Krama Désa, patut keni tategenan utawi ayah-ayah, luiré :

១៧៧ ហាហហង្គបូហិ មបិទើសាហ្វហ្វាតិ បិរាភាវិរាភាតិ ហាហហាតិ

- (1) Ayahan Ngarep, mapiteges paturunan, peson-peson miwah ayahan
មឃ្យត្រូហ្វាតិស្រមតេបូហិ ។
mamungkul saking Krama Ngarep.

១៧៨ ហាហហង្គហ្វហ្វាហ្វា

- (2) Ayahan Balu, luiré :

ហា ហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា

- ha. Balu rémban, sane pianaknyané kantun alit-alit, punika keni
ហាហហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា
ayahan balu rémban, sane kasulurang manut pararem.

ហា ហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា

- na. Balu ngelintik, keni ayahan balu manut balunyané, yan lanang keni
ហាហហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា
ayahan lanang, yan istri keni ayahan istri.

១៧៩ ហិហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា

- (3) Ritakala ngardi wawangunan marep kabuatan Désa Adat, Kramané sajaba
ភីភីហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា

keni ayahan manut kecapé ring ajeng, taler keni paturunan sakadi ring sor :

ហា ហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា

- ha. Paturunan sama wibaga manut pararem .

ហា ហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា មហាហង្គហ្វហ្វា

- na. Dana Punia, manut kalascaryan sang madana punia .

မုဗ္ဗမ္မာတၢ်
SASTHAS SARGAH
မုဗ္ဗတၢ်တၢ်ပဗ္ဗမဟၢ်
SUKRETA TATA PALEMAHAN DESA ADAT
ပဗ္ဗမဟၢ်

Palet 1

ဟံၣ်နီၣ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်
Indik Tanah Miwah Karang Tegal lan Carik
တၢ်ပဗ္ဗမဟၢ် တၢ်ကွၢ်ဗိယုၣ်
Kaping 1 Tanah Desa Adat
ပၤတၢ်မိၤၤၤၤၤၤၤ

Pawos 65

- ၁၇၁ တၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ပဗ္ဗမဟၢ်တၢ်ပဗ္ဗမဟၢ်
(1) Krama désa sané ngamong karang désa utawi karang paumahan ngraga,patut
ဗျၢၣ်မိၣ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ပဗ္ဗမဟၢ်
ngwatesin karangnya sowang-sowang antuk pagehan/turus utawi témbok
မၤတၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်
mangda pakatenannya asri.
- ၁၇၂ ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်
(2) Wates sane mawasta gegaleng kaluan miwah gegaleng katebén mangda
တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်
nganutin dresta, tur kakaryanin olih sang negen wates inucap.
- ၁၇၃ ပုၤတၢ်မိၣ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်
(3) Pradé karasayang pagehan./turus inucap nglikadin, yan pada arsa panyandingné
ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်တၢ်ကွၢ်ဗိယုၣ်တၢ်တၢ်ပဗ္ဗမဟၢ်
watesé kengin nganggen pinget utawi prachihna pal saking BPN, sakewanten

គាសាសិហាត្រូត្រូរាត/តាត្រូត្រូត

kasaksian antuk prajuru Desa/Banjar Adat.

- ១៣១ ប្រាដេវ៉េនតេនកាបេបេង/កាត្រូសាយ៉ាងម៉ាងដាប៉ាវ៉ាដាដា
(4) Prade wenten karang kabebeng, kautsahayang mangda polih margi
ប៉ាដេវ៉េនតេនកាបេបេង
pamesuannya sane pastika.

បាវ៉ាស ៦៦

Pawos 66

១៣២ ដាសាសិហាត្រូត្រូរាត/តាត្រូត្រូត កាត្រូត្រូត្រូត

- (1) Sinalih tunggil krama Désa/Banjar Adat, nénten kalugra:
 - ហា កាត្រូត្រូត្រូត្រូត/កាត្រូត្រូត្រូត កាត្រូត្រូត្រូត កាត្រូត្រូត្រូត
ha. Ngalah-alah margikarang désa, tegal ayahana désa, tegal
ដាសាសិហាត្រូត្រូត/តាត្រូត្រូត កាត្រូត្រូត្រូត
carik krama lian, lan sakancan punika;
 - តា កាត្រូត្រូត្រូត្រូត/កាត្រូត្រូត្រូត កាត្រូត្រូត្រូត កាត្រូត្រូត្រូត
na. Ngalah-alah tegak kahyangan, setra lan sakancan tegak sane sinanggeh
ត្រូត្រូត
Suci.

១៣៣ ប្រាដេវ៉េនតេនម៉ាមួរុកកេប៉េរីង ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ

- (2) Prade wénten mamurug kecapé ring ajeng, sang mamurug, patut ngwaliang tanah
ហិរ្យសិបា ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ
inucap, tur sang ngalah-alah tegak suci, tiosan ring ngwaliang tanah tegak
ត្រូត្រូត ហិរ្យសិបា ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ
Suci inucap, taler patut karuntutin antuk déwa danda miwah artha danda
ដាសាសិហាត្រូត្រូត ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ
sane kasulurang manut pararem.

បាត ២

Palet 2

ហិរ្យសិបា បាវ៉ាស ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ ខៀវ

Indik Pepayonan, Wewalungan Miwah Wewangunan

តាប៉ាវ៉ាស បាវ៉ាស

Kaping 1 Pepayonan
ບາບສາມີໂຕໜ້າ

Pawos 67

- 1໗1 ຕັບໂງ່ນຊັບບາບພາສາສິລາສາດີທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ
 - (1) Ngawit nandur pepayonan minakadi tanem tuwuh, patut adepa agung ບາບໂງ່ນຊັບບາບພາສາສິລາສາດີທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ utawi améter tengah ngjeroang saking wates; pepayonan minakadi tanem ບາບໂງ່ນຊັບບາບພາສາສິລາສາດີທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ tuwuh sane jantos ngliwat wates, wenang kasepatgantungin.
- 1໘1 ບາບພາສາສິລາສາດີທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ
 - (2) Pepayonan sane ngungkulin mawastu mayanin ka pisaga, sang nruwenang ບາບພາສາສິລາສາດີທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ papayonan inucap patut kawara tur kairing mapiguman antuk sang rumasa ສາທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ katetehan, bilih-bilih sang nruwenang arsa ngrebah utawi notor wit ບາບພາສາສິລາສາດີທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ papayonane punika.
- 1໘1 ປາບສາມຍູງສູນບາບໂງ່ນຊັບບາບໂງ່ນ
 - (3) Prade sampun kawara taler tan wenten utsahan sang nruwenang, sang rumasa ສາທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ katetehan wenang masadok ring prajuru , tur risampune kaparitas kandugi ທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ wenten lalugrahan prajuru, wahu wit papayonane punika kengin karebah ສາທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ sakewanten panukun patin wit pepayone punika patut katahur olih sang ທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ rumasa katetehan anut panglokikan prajuru, tur wit papayonane sane ສາທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ karebah punika, kasukserah ring sang nruwenang.
- 131 ສິບໂງ່ນສິບຍິດທາບຕາສາກສາບາບພາສາສິລາສາດີທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ
 - (4) Sang patut keni pamidanda panyangaskara saha prabea manut pararem, marep ທາລິຍູບູງໂບໂງ່ນຊັບບາບໂງ່ນ

ring wawangunan sane karubuhan, luire :

ហ។ ដំត្រូវបង់ចំណែកបុរេបញ្ចប់ការងារសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួង
ha. Sang nruwenang wit pepayonan sane sinanggeh mayanin, prade pungkak
បង់ដំបូងទៅក្រុមហ៊ុនបញ្ចប់ការងារសំរាប់
padidi tur ngrubuhin wewangunan krama tiosan;

គ។ ដំរុករាវចំរាប់រុករានក្នុងដីក្នុងតំបន់សំរាប់ទៅក្រុមហ៊ុនបញ្ចប់ការងារ
na. Sang notor, monggol utawi ngrebah taru, tur ngrubuhin wewangunan
គ្រប់គ្រងសំរាប់
krama tiosan;

១១។ គ្រប់គ្រងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួង
(5) Krama Desa patut ngamanggehan kawredian tanem tuwuh sane ngawinang
រុករានសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួង
desane asri tur lestari sane kawastanin Bhutahita, sane matesges kalestarian
បរិស្ថានជីវិត

lingkungan hidup.

១៤។ សំរាប់គ្រប់គ្រងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួង
(6) Sinalih tunggil krama sane pacang ngrebah pepayonan minakadi tanem tuwuh
សំរាប់គ្រប់គ្រងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួង
sane ngawinang desane asri tur lestari, patut masadok tur nunas lalugrahan ring
ប្រកបដោយក្រសួង

Prajuuru Desa Adat.

គណៈកម្មាធិការប្រកបដោយក្រសួង

Kaping 2 Wewalungan

បុរេបញ្ចប់ការងារ

Pawos 68

១៧។ សំរាប់គ្រប់គ្រងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួង
(1) Sahanan warga désa sané miara wewalungan : bawi, banteng lan sakancan punika,
មជ្ឈមណ្ឌលសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួង
mangda sayaga nitenin negul minakadi nglogor wewalungannya, mangda nenten
គ្រប់គ្រងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួងសំរាប់គ្រប់គ្រងសិទ្ធិប្រកបដោយក្រសួង
ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing

ក្ដីហំហ៊ីត្រូហ្យកាតា

ngletehin kahyangan.

1២១ ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង

- (2) Prade wénten wewalungan malumbar utawi ngeleb tur ngrusak karang utawi
ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
pabianan krama sewosan, risampune kawara taler nenten wenten uthsahan
ដំបូងបង្អស់ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
sang nruwénang, yan wewalungan punika malih ngusak karang utawi pabianan
ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
krama sewosan, wewalungan punika kengin kataban, tur sang nruwenang wenang
តាហ៊ីតាហ៊ីត្រូហ្យកាតាប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
katibakin danda ngwaliang panukun wit tatanduran sane karusak, saha nahur
ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
panebas papiaran tataban, manut panglokikan Prajuru Desa/Banjar
ធម្មតា

Adat.

1២១ ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង

- (3) Prade wenten wewalungan ngranjing jantos ngletehin genah suci, minakadi
តាហ៊ីតាហ៊ីត្រូហ្យកាតាប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
kahyangan, pamrajan lan sakancan punika, risampune kaparitas antuk
ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
prajuru, sang nruwenang wewalungan inucap wenang keni dewa danda lan artha
តាហ៊ីតាហ៊ីត្រូហ្យកាតាប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
danda, agung alitipun manut kecap sastra agama, sane kapikukuh antuk
ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង

krama Désa/Banjar Adat.

131 គ្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង

- (4) Krama Desa patut nyerayanin wewalungan miwah sarwa prani, tan kapatutang
ម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង
mademang paksi, nuba ulam lan sakancan punika, pinaka sinalih tunggil
ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង

utsahan krama desa ngardi bhutahita.

1៣១ ដំបូងបង្អស់ប្រាដេវ៉េនតេវេលូងម៉ាលូមបរូតាវិធីប្រាដេវ៉េនតេវេលូង

សប្តមស្សវត្សរ៍
SAPTAMAS SARGAH
បង្ក្រាបត្រីស្រីស្រាបាមិបុប្ផារាត្រតធម៌
PADRUWEN, UTSAHA MIWAH PANGGARAN DESA ADAT
បង្ក្រាបត្រីស្រី
Palet 1
ហិក្ខិត្រីបង្ក្រាបត្រតធម៌
Indik Padruwen Desa Adat
បុសាសិវត្ថ
Pawos 70

១៧១ សុភតតមត្តិហិបាង្កាស្រាបត្រតធម៌ត្រីស្រីស្រាបាមិបុប្ផារាត្រតធម៌

(1) Sane kamanggehang dados druwen Desa Adat Kikian, luire:

ហា សាហ្វ្រាត្រតត្រីស្រី

ha. Kahyangan Désa luire:

ត្រីសាហ្វ្រាត្រតត្រីស្រីស្រាបាមិបុប្ផារាត្រតធម៌

1). Kahyangan Tiga : Pura Desa, Pura Puseh, Pura Dalem;

ត្រីសាហ្វ្រាត្រតត្រីស្រីស្រាបាមិបុប្ផារាត្រតធម៌

2). Kahyangan druwen Desa siosan ring Kahyangan Tiga,

មិភតតត្រីស្រីស្រាបាមិបុប្ផារាត្រតធម៌

minakadi : Ulun Desa, Pempatan/Catus Pata, Bhagawan

បីតាវិភតត្រីស្រីស្រាបាមិបុប្ផារាត្រតធម៌

Penyarikan, Beji, Mrajapati;

តា សាវិហាសាហ្វ្រាត្រតត្រីស្រីស្រាបាមិបុប្ផារាត្រតធម៌

na. Karang Ayahan Desa: 130 are

គ្រូមកុណាសមី
Krama Desa sami.

បញ្ជី ១
Palet 2
ហិក្ខិស្ត្រូមហុនាធានា
Indik Usaha Desa Adat
បុសាសិលា
Pawos 71

ហិក្ខិស្ត្រូមហុនាធានាស្រីស្រីស្រីស្រី

Indik Usaha Desa Adat Kikian inggih punika

ហា លក្ខបសិក្ខមកុណាសមី

ha. Labda Pacingkrem Desa (LPD)

នា បុសាសិលាបុសាសិលា

na. Baga Usaha Padruwen Desa (BUPDA)

បញ្ជី ២
Palet 3
ហិក្ខិស្ត្រូបក្សាធានា
Indik Penganggaran Desa Adat
បុសាសិលា
Pawos 72

១៧៣ កុហាសិលាសិលាសិលាសិលាសិលាសិលា

(1) Olih-olihan Desa Adat Kikian mawit saking:

ហា កុហាសិលាសិលាសិលាសិលាសិលា

ha. Upon-upon (kelapa ring setra);

នា បុសាសិលាសិលាសិលាសិលា

- 131 ប្រាជ្ញាបត្រនៃការបំប្លែងវប្បធម៌សង្គមស្រុកកណ្តាលភ្នំពេញ
 (4) Prade wenten silih tunggil warga Desane keni jiwa baya sajeroning
 ភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញនៃការបំប្លែងវប្បធម៌សង្គមស្រុកកណ្តាលភ្នំពេញ
 kenakalan remaja , narkoba, patut digelis kasadokang ring Prajuru.

បញ្ជីបញ្ជី
Palet 2
បំណែងកូល
Indik Kukul
បញ្ជីបញ្ជី
Pawos 76

- 137 បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ
 (1) Dudonan kukul ring Desa Adat Kikian, luire:
 ហ បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ
 ha. Kukul Desa magenah ring Pura Desa;
 ន បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ
 na. Kukul Banjar magenah ring Bale Banjar;
 ស បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ
 ca. Kukul sekaa-sekaa.

- 138 បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ
 (2) Kukul Desa utawi Banjar Adat, kamanggehang pinaka piranti utawi sarana
 បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ/បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញ
 tengeran maka wangsit, ring wawengkon wawidangan Desa/Banjar Adat.

- 139 បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ
 (3) Tatepakan suaran kukul manut dresta, tur anggah ungguh Tatepakan ipun
 បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ
 kaunggahang jeroning pararem.

បញ្ជីបញ្ជី
Pawos 77

- 140 បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ
 77
 បញ្ជីបញ្ជីកូលកណ្តាលភ្នំពេញសង្គមស្រុកកណ្តាលភ្នំពេញ

(1) Kukul Desa/ Banjar Adat, tan wenang katepak yan tan sangkaning pituduh
ប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។

prajuru, sajawaning tengeran kapancabhayan.

១២១ ដំនីបត្តិប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ ហេត្វាត្តិបិទ្យាប្រុក្រា

(2) Sang nepak kukul Desa/ Banjar Adat, tan sangkaning pituduh prajuru

បទ្យាត្តិបិទ្យាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ យតវិបលិដំ

patut digelis atur supeksa maka buatan panepake, yan piwal sang

មឃ្យាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ មឃ្យាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។

mamurug wenang katibakin danda, manut pararem.

១២២ ត្រាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ ត្រាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ ហេត្វាត្តិបិទ្យា

(3) Kukul Sekaa-sekaa miwah kukul pondokan-pondokan, tan kalugra

កាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ ហេត្វាត្តិបិទ្យាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។

nyawerin utawi matehin sukat miwah tatepakan kukul Desa/ Banjar Adat

ប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ មឃ្យាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។

Prade mamurug, sang mamurug taler wenang katibanin danda, manut pararem.

បញ្ជី ១២១

Palet 3

ហិក្ខិវិចារ

Indik Wicara

ហេត្វាត្តិបិទ្យា

Pawos 78

១២៣ ដំនីបត្តិប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ ហេត្វាត្តិបិទ្យា

(1) Sane wenang mawosin wicara ring wawengkon Desa Adat Kikian inggih

ប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ មឃ្យាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។

punika prajuru Desa Adat maka miwah kerta Desa.

១២៤ ប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ ហេត្វាត្តិបិទ្យាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។

(2) Prade sang mawicara tan cumpu ring Pamutus Kerta Desa, kengin nunasang ring

មឃ្យាប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។

Majelis Desa Adat manut dudonan.

១២៥ ដំនីបត្តិប្រុក្រាសេបតិចីកកត្តបក្ខុធាយតា។ ហេត្វាត្តិបិទ្យា

(3) Sahanan wicara sane mawit saking kacorahan sakaluwire sane sinanggeh

គ្រូត្រូវដឹងពីធម៌ចំណីចំណីបន្តបន្ទាប់បន្សំបន្សំ/ចេញចោលធម៌
nungkasin daging awig-awig paswara miwah pararem Desa/Banjar Adat
បញ្ជូនដំណើរការសំរាប់គ្រូបង្ហាញបញ្ជូនដំណើរការសំរាប់គ្រូបង្ហាញ
patut gelis kabawosin oleh prajuru, nenten nyantos pasadok malih.

- 131 សេចក្តីសម្រេចសភាសាសំរាប់ហត្ថលេខាបញ្ជូនដំណើរការសំរាប់គ្រូបង្ហាញ
- (4) Sajaba wicara sakadi ring ajeng patut nyantosang pasadok sang nunas bawos.
- 191 ប្រតិបត្តិការបង្ហាញការងារសំរាប់បញ្ជូនដំណើរការសំរាប់គ្រូបង្ហាញ
- (5) Panepase mangda pastika nyantenang iwang patut malarapan tri pramana inggih
ប្រតិបត្តិការសំរាប់បញ្ជូនដំណើរការសំរាប់គ្រូបង្ហាញបញ្ជូនដំណើរការសំរាប់គ្រូបង្ហាញ
punika: saksi, likita, bukti, tur panepase tan maren nepek ring Catur Dresta.

បញ្ជូន ១៩
Palet 4
ហត្ថលេខាសំរាប់
Indik Danda
បញ្ជូនសំរាប់ ៧៩
Pawos 79

- 171 ក្រុមហ៊ុន/ក្រុមហ៊ុនសំរាប់បង្ហាញដំណើរការសំរាប់គ្រូបង្ហាញ/ក្រុមហ៊ុនសំរាប់គ្រូបង្ហាញ
- (1) Desa/Banjar wenang nibakang pamidanda ring warga Desa/Banjar sane sisip.
- 171 ហត្ថលេខាសំរាប់បង្ហាញការងារសំរាប់បញ្ជូនដំណើរការសំរាប់គ្រូបង្ហាញ
- (2) Tatibak pamidanda inucap ring ajeng kalaksanayang oleh prajuru.
- 171 ប្រតិបត្តិការបង្ហាញការងារសំរាប់បញ្ជូនដំណើរការសំរាប់គ្រូបង្ហាញ
- (3) Bacakan pamidanda luire:
 - គា ហត្ថលេខាសំរាប់គ្រូបង្ហាញដំណើរការសំរាប់គ្រូបង្ហាញ
 - na. Ayahan penukun kesisipan;
 - គា ហត្ថលេខាសំរាប់គ្រូបង្ហាញដំណើរការសំរាប់គ្រូបង្ហាញ
 - na. Artha Danda saha panikelnya, miwah panikel paturunan (50%)
 - នា ប្រតិបត្តិការសំរាប់គ្រូបង្ហាញ
 - ca. Rerampagan;
 - រា គ្រូបង្ហាញសំរាប់គ្រូបង្ហាញ
 - ra. Kanorayang

pacang kalelang utawi kaadol ring ajeng krama Desa Adat;
 ១៧ ហាត្រត្រីមាត្រាបាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ
 ra. Tan kengin ngrampag saluwiring barang sane patut inggilang manut sastra
 សេពមមិបុមនីមិបក្របទិបន្សិសារមាបា
 Agama miwah mademang pangupa jiwaan sang karampag.

បុរាណសាស្ត្រ

Pawos 81

១៧១ បុរាណសាស្ត្របាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ

(1) Prade sang pacang karampag mialangin pamargin pangrampagan inucap, mawastu
 សម្បត្តិសុខាភិបាលវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ
 sampun tan nganutin linging awig-awig, krama inucap wenang kanorayang.

១៧២ យនក្រាមិបុរាណសាស្ត្របាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ

(2) Yan krama inucap manggeh piwal yadiastun sajeroning makudang-kudang
 បុរាណសាស្ត្របាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ
 paruman sampun kawehin patinget sakewanten manggeh piwal, tan wenten
 បុរាណសាស្ត្របាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ
 pamargi sewos, sajawaning krama inucap kawusanang makrama Desa/Banjar.

១៧៣ បុរាណសាស្ត្របាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ

(3) Pangrampagan inucap ring ajeng kabawos buntas, risampun sang keni
 បុរាណសាស្ត្របាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ
 pangrampagan punika:

ហា ត្រត្រីមាត្រាបាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ

ha. Nunas geng rena sinampura ring ajeng krama desa/banjar adat
 បុរាណសាស្ត្របាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ
 riantukan piwal ring pasubaya sane pecak sampun kararemin;

នា ត្រត្រីមាត្រាបាយុវិវិវាសាសបទ្រឹម្រឹមិមត្រាស្រ

na. Nahur pangargan panguwak pasubaya sadaweg pacang karampag
 សេពមមិបុមនីមិបក្របទិបន្សិសារមាបា
 kadulurin antuk prayascitta.

ធាតុមដ្ឋាន

DASAMAS SARGAH

ប្រឹក្សាភិបាលភូមិភាគបូព៌ាប្រឹក្សាភិបាលភូមិភាគបូព៌ាប្រឹក្សាភិបាលភូមិភាគបូព៌ា

PEMBINAAN, PENGAWASAN, PEMBERDAYAAN MIWAH PELESTARIAN DESA ADAT

បញ្ជី

Palet 1

ប្រឹក្សាភិបាលភូមិភាគបូព៌ា

Indik Pembinaan miwah Pengawasan

បញ្ជី

Pawos 82

ប្រឹក្សាភិបាលភូមិភាគបូព៌ា

Indik pembinaan miwah pengawasan:

ហា ព្រះរាជាណាចក្រកម្ពុជា

ha. Gubernur nglaksanayang panuntun lan nyaga pawangunan Desa Adat;

គា ប្រឹក្សាភិបាលភូមិភាគបូព៌ា

na. Panuntun kalaksanayang olah perangkat daerah sane ngamongin

ក្រុងភ្នំពេញ

Desa Adat;

ឃា ប្រឹក្សាភិបាលភូមិភាគបូព៌ា

ca. Pengawasan secara umum kalaksanayang olah inspektorat;

ងា ប្រឹក្សាភិបាលភូមិភាគបូព៌ា

ra. Pengawasan secara teknis kalaksanayang olah Krama Desa adat;

គា ប្រឹក្សាភិបាលភូមិភាគបូព៌ា

ka. Pengawasan madue sifat partisipatif;

ບູລິມະສິດ

Palet 2

ບົດຄຳສອນປຶ້ມຄຳສັບປະຫວັດສາດ

Indik Pemberdayaan miwah Pelestarian

ບາງສາສາດ

Pawos 83

1. ບົດຄຳສອນປຶ້ມຄຳສັບປະຫວັດສາດ ທີ່ກ່ຽວຂ້ອງກັບການສູນເສຍປະຫວັດສາດ

(1) Pemberdayaan lan pelestarian Desa Adat katuntun mangda mapikolih :

na. ບົດຄຳສອນປຶ້ມຄຳສັບປະຫວັດສາດ ທີ່ກ່ຽວຂ້ອງກັບການສູນເສຍປະຫວັດສາດ

ha. Pembangunan kualitas kahuripan krama Desa Adat nganutin
ທຳມະດາປະຫວັດສາດ ທີ່ກ່ຽວຂ້ອງກັບການສູນເສຍປະຫວັດສາດ
ajahan miwah nilai-nilai adat, agama, tradisi lan kearifan
ທຳມະດາປະຫວັດສາດ

lokal Krama Bali.

ka. ບູລິມະສິດທຳມະດາປະຫວັດສາດ

na. Pelestarian kebudayaan Bali.

ca. ສິດສຸຂະພິນ, ສິດສຸຂະພິນ ທີ່ກ່ຽວຂ້ອງກັບການສູນເສຍປະຫວັດສາດ

ca. Kesucian, kelestarian miwah keharmonisan alam bali

2. ບົດຄຳສອນປຶ້ມຄຳສັບປະຫວັດສາດ ທີ່ກ່ຽວຂ້ອງກັບການສູນເສຍປະຫວັດສາດ

(2) Pemberdayaan lan pelestarian Desa Adat kalaksanayang nganutin

ບາງສາສາດ ທີ່ກ່ຽວຂ້ອງກັບການສູນເສຍປະຫວັດສາດ

parilaksana saling asah, saling asih, saling asuh lan gilik saguluk,
ບາງສາສາດ ທີ່ກ່ຽວຂ້ອງກັບການສູນເສຍປະຫວັດສາດ

parasparo, salunglung sabayantaka.

ឧបាសម្បត្តិ
EKA DASAMAS SARGAH

ក្បួនក្បួនហិរិនិវតិយវិ
NGUWAH NGUWUHIN AWIG-AWIG
បក្សាសិលា
Pawos 84

១៧៧ ក្បួនក្បួនហិរិនិវតិយវិក្ខណៈឧបាសម្បត្តិបក្សាសិលា

(1) Nguwah-nguwuhin awig-awig Desa Adat puniki, wantah kengin
គោលគោលដំបូងគោលនយោបាយក្រុមគ្រួសារ។
kalaksanayang antuk Paruman Krama Desa.

១៧៨ បក្សាសិលាក្បួនក្បួនហិរិនិវតិយវិក្ខណៈឧបាសម្បត្តិបក្សាសិលា

(2) Pakarsane nguwah-nguwuhin puniki, mangda wit saking pakarsan Krama Desa
យោងគ្រប់គ្រងហេតុការណ៍នៃកិច្ចការក្រុមគ្រួសារឧបាសម្បត្តិ
yadiastun kamedalang antuk sinalih tunggil Prajuru, utawi sinarengan.

បក្សាសិលា
Pawos 85

១៧៩ ឧបាសម្បត្តិបក្សាសិលាសម្បត្តិក្បួនក្បួនហិរិនិវតិយវិក្ខណៈឧបាសម្បត្តិ

(1) Sakaluring indik sane sampun wenten sadereng awig-awig puniki kasurat
ឧបាសម្បត្តិបក្សាសិលាឧបាសម្បត្តិឧបាសម្បត្តិ
mangda kaanutang ring sadaging awig-awig puniki.

១៨០ ឧបាសម្បត្តិបក្សាសិលាសម្បត្តិក្បួនក្បួនហិរិនិវតិយវិក្ខណៈឧបាសម្បត្តិ

(2) Sakaluring sane durung kasurat sajeroning awig-awig puniki, menawi kangkat
គោលគោលដំបូងគោលនយោបាយក្រុមគ្រួសារឧបាសម្បត្តិបក្សាសិលា
kaanggen mitegepin awig-awig puniki, pacang kasurat jeroning pararem.

- ១២១ ឧបករណ៍បង្ហាញ/បង្ហាញវិញ្ញាណកម្មសាច់ប្រាក់ក្នុងតុលាការ
- (3) Sahanan pararem/pasuara ring soang-soang banjar, nenten kadadosang
ឧបករណ៍បង្ហាញ/បង្ហាញវិញ្ញាណកម្មសាច់ប្រាក់ក្នុងតុលាការ
nungkasin awig-awig, pararem/pasuara Desa Adat.
- ១៣១ ឧបករណ៍បង្ហាញ/បង្ហាញវិញ្ញាណកម្មសាច់ប្រាក់ក្នុងតុលាការ
- (4) Pararem/pasuara soang-soang Banjar, patut kawikanin olih Bandesa Adat.

ប្រាមណ្ឌលស្រី
DUA DASAMAS SARGAH

បឡុប្ប
PAMUPUT
បុរាណសាស្ត្រ
Pawos 86

- ១៧១ ឧបករណ៍បង្ហាញវិញ្ញាណកម្មសាច់ប្រាក់ក្នុងតុលាការ
- (1) Awig-awig puniki kawastanin Awig-awig Desa Adat Kikian.
- ១៨១ ឧបករណ៍បង្ហាញវិញ្ញាណកម្មសាច់ប្រាក់ក្នុងតុលាការ
- (2) Awig-awig puniki kamargiang ngawit saking kaingkupin utawi kararemin.

បុរាណសាស្ត្រ
Pawos 87

- ៧១ ឧបករណ៍បង្ហាញវិញ្ញាណកម្មសាច់ប្រាក់ក្នុងតុលាការ
- (1) Awig-awig puniki kararemin duk rahina Redite, Wuku Matal,
ប្រឹក្សាស្រុក/ស្រុកស្រីប្រាសាទ/ស្រុកស្រីប្រាសាទ
penanggal/pangelong Ping 2 sasih Karo, saka Warsa 1944,
ទានស្រុក/ស្រុកស្រីប្រាសាទ/ស្រុកស្រីប្រាសាទ
Tanggal 14 Agustus 2022, magenah ring Balé Desa Adat Kikian.
- ១៨១ ឧបករណ៍បង្ហាញវិញ្ញាណកម្មសាច់ប្រាក់ក្នុងតុលាការ
- (2) Awig-awig puniki kalinggatanganin antuk Bandesa Adat miwah Sang
ក្រសួងសេដ្ឋកិច្ច/ក្រសួងសេដ្ឋកិច្ចសាច់ប្រាក់/ក្រសួងសេដ្ឋកិច្ចសាច់ប្រាក់
ngawawenang manut kawenangannya soang-soang, tur kapikukuhin antuk
ឧបករណ៍បង្ហាញវិញ្ញាណកម្មសាច់ប្រាក់ក្នុងតុលាការ

၂၀၀၇

၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

(1) Kerta Desa



၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

Nengah Tama

၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

(2). Sabha Desa



၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

I Wayan Suanda

၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

ca. Kaping tiga : Prajuru Banjar Adat maka saksi :

၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

(1) Kelian Banjar Adat Kikian



၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

I Made Sudarta

ក្របីហត្ថបិហាន

LEPIHAN- LEPIHAN

ក្របីហត្ថបិហាន

LEPIHAN I

ទំនៀមទម្លាប់គ្រួសារនិងសង្គមភូមិភ្នំពេញ

TETINASAN NYASA LAN SESANTI DÉSA ADAT KIKIAN

១៧៧ ដំបូងគ្រួសារនិងសង្គមភូមិ

(1) Sibeh Bucu Lima, mateges:

ហា ភូមិភ្នំពេញនិងសង្គមភូមិភ្នំពេញនិងសង្គមភូមិភ្នំពេញ

ha. Désa Adat Kikian mapikukuh antuk Pancasila, Dasar miwah

ឯកសារគ្រួសារនិងសង្គមភូមិភ្នំពេញ

Darsanan Jagat Republik Indonesia.

១៧៨ បុព្វបទនៃសង្គមភូមិភ្នំពេញ

(2) Swastika Jeroning Padma Astadala:

ហា បុព្វបទនៃសង្គមភូមិភ្នំពេញនិងសង្គមភូមិភ្នំពេញ

ha. Swastika mateges :Krama Désa Adat Kikian tan mari nyungkemin miwah

សង្គមភូមិភ្នំពេញនិងសង្គមភូមិភ្នំពេញ

nginggilang Agama Hindu.

គា បុព្វបទនៃសង្គមភូមិភ្នំពេញនិងសង្គមភូមិភ្នំពេញ

na. Padma Asta Dala, mateges : Krama Desa Adat Kikian, masinggihan

សង្គមភូមិភ្នំពេញនិងសង្គមភូមិភ្នំពេញ

Asta Aiswaryan Ida Sang Hyang Widhi: Anima, Laghima, Mahima, Prapti

បុព្វបទនៃសង្គមភូមិភ្នំពេញនិងសង្គមភូមិភ្នំពេញ

Prakamya, Isitwa, Wasitwa miwah Yatrakamawasaitwa.

ទំព័រឃ្លាំងប្រតិបត្តិការសិក្សាបណ្ណាល័យសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

Tios ring punika, sajeroning ngupadi patitis Desa Adat Kikian,

ប្រព្រឹត្តិការណ៍សិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

Prajuru Desa Adat Kikian, mapagamel antuk Asta Brata : Indra Brata,

សុរ្យាប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

Surya Brata, Candra Brata, êama Brata, Bayu Brata, Kuwera Brata,

ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

Agni Brata miwah Baruna Brata.

១២១ បណ្ណាល័យសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

(3) Padi lan Kapas, mateges: Sajeroning ngupadi jagaddhita,

សិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

Krama Desa Adat Kikian, tan mari nglimbakang bhoga

ប្រាណ, ឡានប្រាណ, ឡានប្រាណ

upabhoga minakadi sandang pangan.

១៣១ ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

(4) Ante Kalih Balung, mateges: Desa Adat Kikian kaperang dados kalih

ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

tempekan, inggih punika: Tempekan Kaja miwah Tempekan

ឡានប្រាណ

Kelod.

១៣១ ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

(5) Wit gonong kalih puhun, mateges: watan Desa Adat puniki mawit

ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

saking bebawos kikihan sane pecak kakaryanin antuk dui gonong.

១៣១ ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

(6) Candi Bentar, mateges: Krama Desa Adat Kikian tan mari ngamanggehang

ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

Sraddha Bakti majeng ring Ida Sang Hyang Widhi Wasa.

១៣១ ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

(7) Undag Mapalih Tiga, mateges: tiosan ring mapikukuh antuk Pancasila

ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ, ឡានប្រាណ

miwah Undang-Undang Dasar 1945, Desa Adat Kikian taler mapikukuh

ហត្ថន្ទំហិទោគារាម្យមត្យទាមធនាវាទោមហិន្ទុ
antuk Tri Hita Karana, manut sadacara Agama Hindu.

១៥១ ក្បួនៗមហិក្រិសិរុក្ខាតោទោសិស្សន្ទំហិក្រិសិរុក្ខាតោ
(8) Gunung mateses: Desa Adat Kikian magenah ring wawengkon
ក្បួនៗមហិក្រិសិរុក្ខាតោ

Bukit Buung.

១៥១ ធាតុនិរុត្តិមត្យទាមធនាវាទោមហិន្ទុ
(9) Sesanti: DHARMA DHUMARANANG SARAT, mateses: sajeroning

ក្បួនៗមហិក្រិសិរុក្ខាតោមហិន្ទុ
ngupadi karahayuan jagat, wantah Dharmané punika sane patut
ត្រីហិក្រិសិរុក្ខាតោ
jejerang pinih rihin.

ក្របខណ្ឌ
LEPIHAN II

ប្រតិបត្តិការបញ្ជាទោសនៃបទល្មើសក្នុងតំបន់ធម្មនិយម
PRAWARTAKA PANYURATAN AWIG- AWIG DÉSA ADAT KIKIAN

- ហា បម្រុងគាតិ ៖ ហិមេនុយានុយាន
- ha. Pamucuk : I Made Sukadana
- គា បម្រុងគាតិ ៖ ហិមេនុយានុយាន
- na. Petengen : I Made Sudarta A.
- ដា បម្រុងគាតិ ៖ ហិមេនុយានុយាន
- ca. Panyarikan : I Wayan Suranada

ហា បម្រុងបញ្ជាទោស
ra. Widang Parhyangan

- ៖
- :
- ១៧៧ ៖ ប្រតិបត្តិការបញ្ជាទោសក្នុងតំបន់ធម្មនិយម
- (1) : Jro Mangku I Ketut Rengkog
- ១៧៧ ៖ ប្រតិបត្តិការបញ្ជាទោសក្នុងតំបន់ធម្មនិយម
- (2) : Jro Mangku I Nengah Sukadana
- ១៧៧ ៖ ប្រតិបត្តិការបញ្ជាទោសក្នុងតំបន់ធម្មនិយម
- (3) : Jro mangku I Nyoman Suwarnita

គា បម្រុងបញ្ជាទោស
ka. Widang Pawongan

- ៖
- :
- ១៧៧ ៖ បម្រុងបញ្ជាទោសក្នុងតំបន់ធម្មនិយម
- (1) : I Wayan Agus Nana Sutrisna

១៧២

១២១ ៖ ហិរ័ត្យទោត្រ័យ

(2) : I Ketut Mundra

១២២ ៖ ហិរ័ត្យទោត្រ័យ

(3) : I Wayan Toni Ardika

ហិរ័ត្យទោត្រ័យ

da. Widang Palemahan

១២៣ ហិរ័ត្យទោត្រ័យ

(1) I Wayan Sugiana

១២៤ ៖ ហិរ័ត្យទោត្រ័យ


(2) : I Nyoman Suartana B.

១២៥ ៖ ហិរ័ត្យទោត្រ័យ

(3) : I Wayan Sudiarka

ភូមិសាស្ត្រ
LEPIHAN III
បំណែងបែបបទភូមិសាស្ត្រភូមិភាគក្រិក
PETA WEWIDANGAN DESA ADAT KIKIAN

PETA DESA ADAT KIKIAN



- KETERANGAN :**
- : JALAN
 - : PERUMAHAN
 - : PURA
 - : KUBURAN/SETRA
 - : BALAI BANJAR
 - 1 : JALAN
 - 2 : PANGKUNG DADAHAN
 - 3 : PANGKUNG BUAH
 - 4 : TANAH HAK MILIK I MADE SUINDRA
 - 5 : I NYOMAN LEGI
 - 6 : I KETUT RENGKOG
 - 7 : TANAH HAK MILIK I WAYAN SENDEN
 - 8 : PANGKUNG CELEPUD
 - 9 : TELABAH MENUNGGUL
 - 10 : TANAH HAK MILIK I WAYAN SUKASADA
 - 11 : TUKAD YEH OTAN
 - 12 : TUKAD YEH LE
 - 13 : PANGKUNG ANJA

භාණ්ඩා

Bandésa


 භිච්චාසාමාන්තයා
 I Made Sukadana

පිතෘභිච්චාසාමාන්තයා

Penyarikan


 භිච්චාසාමාන්තයා
 I Wayan Suranada

සමස්ත භිච්චාසාමාන්තයා

မင်းသိမ်းရင်းနှီးမြှုပ်နှံရေး(၂၀၂၁)ရင်းနှီးမြှုပ်နှံရေး

MAJELIS DESA ADAT (MDA) PROVINSI BALI

ရင်းနှီးမြှုပ်နှံရေး

Nomor :...0013/AWG-K/MDAP/2022

ရင်းနှီးမြှုပ်နှံရေး

Tanggal : 9 DESEMBER 2022....



ရင်းနှီးမြှုပ်နှံရေး

Diregistrasi

ရင်းနှီးမြှုပ်နှံရေး

Dinas Pemajuan Masyarakat Adat

ရင်းနှီးမြှုပ်နှံရေး *

Tanggal : 20 Desember 2022

ရင်းနှီးမြှုပ်နှံရေး *

NOMOR REGISTRASI : A/0014/0870/034/06/DPMA/2022